



របៀបបោះឆ្នោតជ្រើសរើស ប្រធានាធិបតី

បានចុះឈ្មោះបោះឆ្នោតជា អ្នកគ្មាននិន្នាការនយោបាយលើគណបក្សណាមួយ*?

ក្នុងនាមជាអ្នកបោះឆ្នោតដែលបានចុះឈ្មោះជា អ្នកគ្មាននិន្នាការនយោបាយលើគណបក្សណាមួយ ប្រសិនបើអ្នកចង់បោះឆ្នោតជ្រើសរើសប្រធានាធិបតី អ្នកត្រូវស្នើសុំសន្លឹកឆ្នោតបឋមដែលមានបេក្ខជនប្រធានាធិបតីគណៈបក្សណាមួយដូចខាងក្រោម ៖

- គណបក្សឯករាជ្យអាមេរិកាំង
- គណបក្សប្រជាធិបតេយ្យ
- គណបក្សសេរីនិយម

ប្រសិនបើអ្នកបោះឆ្នោតតាមប្រៃសណីយ៍ អ្នកនឹងត្រូវស្នើសុំសន្លឹកឆ្នោតនេះពីការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក ។

ប្រសិនបើអ្នកបោះឆ្នោតនៅការិយាល័យបោះឆ្នោត អ្នកអាចស្នើសុំសន្លឹកឆ្នោតនៅពេលចុះឈ្មោះចូលកន្លែងបោះឆ្នោត ។

សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការនេះ សូមចូលមើល [HowToVoteForPresident.sos.ca.gov](https://www.HowToVoteForPresident.sos.ca.gov) ។

ប្រសិនបើអ្នកបោះឆ្នោតឱ្យបេក្ខជនប្រធានាធិបតីមកពីគណបក្ស បែតង សន្តិភាព និងសេរីភាព ឬសាធារណៈរដ្ឋ អ្នកត្រូវចុះឈ្មោះឡើងវិញជាមួយគណបក្សជាកំណែកម្មនោះ ។ ដើម្បីប្តូរការចុះឈ្មោះបោះឆ្នោតរបស់អ្នក សូមចូលមើល [registertovote.ca.gov](https://www.registertovote.ca.gov) ។

*អ្នកបោះឆ្នោតដែលមានចុះឈ្មោះជាមួយគណបក្សនយោបាយគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានចាត់ទុកជាអ្នកបោះឆ្នោតដែល គ្មាននិន្នាការនយោបាយលើគណបក្សណាមួយ ។

បានចុះឈ្មោះជាមួយគណបក្សនយោបាយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់?

ប្រសិនបើអ្នកបានចុះឈ្មោះជាមួយគណបក្សនយោបាយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាមួយដូចខាងក្រោម អ្នកអាចបោះឆ្នោតឱ្យបេក្ខជនប្រធានាធិបតីនៃគណបក្សនយោបាយនោះប៉ុណ្ណោះ ៖

- គណបក្សឯករាជ្យអាមេរិកាំង
- គណបក្សប្រជាធិបតេយ្យ
- គណបក្សបែតង
- គណបក្សសេរីនិយម
- គណបក្សសន្តិភាពនិងសេរីភាព
- គណបក្សសាធារណៈរដ្ឋ

ប្រសិនបើអ្នកចង់បោះឆ្នោតឱ្យបេក្ខជនប្រធានាធិបតីរបស់គណបក្សផ្សេង អ្នកត្រូវចុះឈ្មោះឡើងវិញជាមួយគណបក្សជាកំណែកម្មនោះ ។ ដើម្បីប្តូរការចុះឈ្មោះបោះឆ្នោតរបស់អ្នក សូមចូលមើល [registertovote.ca.gov](https://www.registertovote.ca.gov) ។

ជំរឿន ឆ្នាំ 2020



ដោយបំពេញទម្រង់ជំរឿនឆ្នាំ 2020 អ្នកនឹងជួយសហគមន៍របស់អ្នកឱ្យទទួលបានធនធាន និងមូលនិធិដើម្បី ៖



កសាងផ្លូវ និងសាលារៀនកាន់តែល្អប្រសើរ



ផ្តល់មូលនិធិដល់កម្មវិធីសហគមន៍សម្រាប់មនុស្សចាស់ កុមារ និងគ្រួសារ



កែលម្អលំនៅដ្ឋាន

កាលបរិច្ឆេទ សំខាន់ៗរបស់ ការិយាល័យជំរឿនសហរដ្ឋអាមេរិកក្នុងឆ្នាំ 2020

ថ្ងៃទី 12–20 ខែមីនា	លិខិតអញ្ជើញឱ្យបំពេញកម្រងសំណួរជំរឿនឆ្នាំ 2020 នឹងត្រូវផ្ញើជូនតាមប្រៃសណីយ៍
ថ្ងៃទី 26 ខែមីនា–ថ្ងៃទី 3 ខែមេសា	លិខិតរំលឹកនឹងត្រូវផ្ញើជូន តាមប្រៃសណីយ៍
ថ្ងៃទី 1 ខែមេសា	ថ្ងៃជំរឿន
ថ្ងៃទី 8–16 ខែមេសា	លិខិតរំលឹក និងកម្រងសំណួរ លើក ទីពីរនឹងត្រូវផ្ញើជូន តាមប្រៃសណីយ៍
ថ្ងៃទី 20–27 ខែមេសា	លិខិតរំលឹកក្នុងក្រោយនឹងត្រូវផ្ញើជូន តាមប្រៃសណីយ៍ នៅមុនការិយាល័យជំរឿនចុះតាមដានដោយផ្ទាល់
ខែ ឧសភា–ខែ កក្កដា	ដំណើរការតាមដានបឋមចំពោះការមិនឆ្លើយតបចំពោះគ្រួសារដែលមិនបានឆ្លើយតបដោយខ្លួនឯង ។

ទិន្នន័យជំរឿនឆ្នាំ 2020 របស់អ្នកមានសុវត្ថិភាព និងត្រូវបានរក្សាការសម្ងាត់ ។ រដ្ឋ California ប្តេជ្ញាធានាថា ពលរដ្ឋ California ទាំងអស់នឹងត្រូវរាប់បានពេញលេញ និងត្រឹមត្រូវ ។

CALIFORNIACENSUS.ORG
#CALIFORNIAFORALL

ទិដ្ឋភាពទូទៅនៃបំណុលសញ្ញាប័ណ្ណរដ្ឋ

រៀបចំដោយអ្នកវិភាគផ្នែកច្បាប់

ផ្នែកនេះពិពណ៌នាអំពីបំណុលសញ្ញាប័ណ្ណរដ្ឋ ។ វាក៏ពិភាក្សាផងដែរអំពីវិធីដែលសញ្ញាប័ណ្ណរដ្ឋរស់រវើកបំណុលលើសន្លឹកឆ្នោត (សំណើលេខ13) បើសិនជាមានការអនុម័តពីអ្នកបោះឆ្នោត និងមានការប៉ះពាល់ដល់រដ្ឋរាល់ចំណាយថ្លៃដើមក្នុងការសងបំណុលទៅវិញ ។

សញ្ញាប័ណ្ណរដ្ឋ និងថ្លៃដើម

តើសញ្ញាប័ណ្ណជាអ្វី? សញ្ញាប័ណ្ណគឺជាមធ្យោបាយមួយដែលរដ្ឋាភិបាល និងក្រុមហ៊ុនធ្វើការខ្ចីលុយ ។ រដ្ឋាភិបាលប្រើប្រាស់សញ្ញាប័ណ្ណជាចម្បងដើម្បីធ្វើការទូទាត់ទៅលើផែនការ ការសាងសង់ និងការជួសជុលគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ទំនប់ ពន្ធនាគារឧទ្យាន សាលារៀន និងអាគារការិយាល័យនានា ។ រដ្ឋលក់សញ្ញាប័ណ្ណទៅឲ្យវិនិយោគិនដើម្បីទទួលបានមូលនិធិ “ជាមុន” សម្រាប់គម្រោងទាំងនេះ ហើយបន្ទាប់មកទូទាត់ទៅវិនិយោគិនវិញជាមួយការប្រាក់ក្នុងរយៈពេលនោះ ។

ហេតុអ្វីសញ្ញាប័ណ្ណត្រូវបានគេប្រើប្រាស់?

មូលហេតុចម្បងនៃការចេញសញ្ញាប័ណ្ណគឺដោយសារតែហេដ្ឋារចនាសម្ព័ន្ធជាធម្មតាផ្តល់សេវាកម្មរយៈពេលជាច្រើនឆ្នាំ ។ ដូច្នេះហើយ វាជាហេតុផលមួយសមរម្យសម្រាប់ប្រជាជន ទាំងពេលបច្ចុប្បន្ន និងអនាគតដើម្បីជួយធ្វើការទូទាត់លើគម្រោង ។ ជាមួយគ្នាផងដែរការចំណាយដ៏ធំនៃគម្រោងទាំងនេះអាចមានផលពិបាកក្នុងការទូទាត់ទាំងអស់វិញ ក្នុងពេលតែមួយ ។

តើប្រភេទសំខាន់ៗនៃសញ្ញាប័ណ្ណមានអ្វីខ្លះ? ប្រភេទសំខាន់នៃសញ្ញាប័ណ្ណមានពីរដែលត្រូវបានប្រើប្រាស់ដោយរដ្ឋក្នុងនោះគឺ សញ្ញាប័ណ្ណកាតព្វកិច្ចទូទៅ និងសញ្ញាប័ណ្ណចំណូល ។ មានភាពខុសគ្នាមួយរវាងសញ្ញាប័ណ្ណកាតព្វកិច្ចទូទៅ និងសញ្ញាប័ណ្ណចំណូលនោះគឺវិធីនៃការទូទាត់ ។ ចំពោះសញ្ញាប័ណ្ណកាតព្វកិច្ចទូទៅរដ្ឋសងទូទាត់ដោយប្រើមូលនិធិទូទៅ (គណនីប្រតិបត្តិការសំខាន់របស់រដ្ឋ ដែលប្រើប្រាស់សម្រាប់ការអប់រំ ពន្ធនាគារ ការថែទាំសុខភាព និងសេវាកម្មផ្សេងៗ) ។ មូលនិធិទូទៅត្រូវបានទ្រទ្រង់ជាចម្បងពីពន្ធលើចំណូលនិងចំណូលពន្ធពីការលក់ ។ រដ្ឋទូទាត់សញ្ញាប័ណ្ណចំណូលពីមូលនិធិទូទៅ ប៉ុន្តែក្នុងចំណែកផ្នែកផ្សេងៗដូចជា កម្រៃដែលបានពីអ្នកប្រើប្រាស់គម្រោងមូល

និធិ(ដូចជាការលក់សំបុត្រឆ្លងកាត់ស្ពាន) ។ មានភាពខុសគ្នាមួយទៀតរវាងសញ្ញាប័ណ្ណកាតព្វកិច្ចទូទៅ និងសញ្ញាប័ណ្ណចំណូល នោះគឺវិធីនៃការអនុម័ត ។ សញ្ញាប័ណ្ណកាតព្វកិច្ចទូទៅចេញដោយរដ្ឋដែលអនុម័តដោយអ្នកបោះឆ្នោត ខណៈដែលសញ្ញាប័ណ្ណចំណូលមិនត្រូវបានអនុម័តដោយអ្នកបោះ ឆ្នោតឡើយ ។

តើអ្វីជាថ្លៃដើមនៃហិរញ្ញប្បទានសញ្ញាប័ណ្ណ? បន្ទាប់ពីបានធ្វើការលក់សញ្ញាប័ណ្ណ រដ្ឋត្រូវធ្វើការទូទាត់យ៉ាងទៀងទាត់ ជាទូទៅជាងពីរទសវត្សរបន្ទាប់ រហូតដល់សញ្ញាប័ណ្ណត្រូវបានគេទូទាត់អស់ ។ (នេះគឺមានភាពស្រដៀងទៅនឹងគ្រួសារធ្វើការបង់រំលោះ ។) រដ្ឋធ្វើការទូទាត់បន្ថែមខ្លះទៀតសម្រាប់គម្រោងដែលខ្លួនផ្តល់មូលនិធិតាមរយៈសញ្ញាប័ណ្ណ ជាជាងគម្រោងដែលផ្តល់មូលនិធិមុនដោយសារតែការប្រាក់ ។ ចំនួនចំណាយបន្ថែម អាស្រ័យជាចម្បងទៅលើអត្រាការប្រាក់ និងរយៈពេលដែលសញ្ញាប័ណ្ណត្រូវធ្វើការទូទាត់ត្រឡប់ទៅវិញ ។

ការចំណាយរបស់រដ្ឋទៅលើសញ្ញាប័ណ្ណ

ចំនួនបំណុលនៃមូលនិធិទូទៅ ។ រដ្ឋមានប្រហែល 80 ពាន់លានដុល្លារនៃមូលនិធិទូទៅ-ទ្រទ្រង់សញ្ញាប័ណ្ណដែលជួយក្នុងការទូទាត់ប្រាក់ដើមនិងការប្រាក់ក្នុងឆ្នាំនីមួយៗ ។ បន្ថែមពីនេះ អ្នកបោះឆ្នោតនិងអង្គនីតិបញ្ញត្តិបានធ្វើការអនុម័តប្រហែល 42 ពាន់លានដុល្លារ នៃមូលនិធិទូទៅ-ទ្រទ្រង់សញ្ញាប័ណ្ណដែលមិនទាន់បានលក់នៅឡើយ ។ ភាគច្រើននៃសញ្ញាប័ណ្ណទាំងនេះត្រូវបានគេរំពឹងទុកថានឹងត្រូវបានលក់ចេញនាឆ្នាំខាងមុខ ដោយសារគម្រោងបន្ថែមមួយចំនួនត្រូវការមូលនិធិ ។ បច្ចុប្បន្ន ពួកយើងបានស្មានថា រដ្ឋកំពុងធ្វើការទូទាត់ត្រឡប់លើសញ្ញាប័ណ្ណ 6 ពាន់លានដុល្លារ ក្នុងមួយឆ្នាំដោយប្រើប្រាស់មូលនិធិទូទៅ ។

សំណើលើសន្លឹកឆ្នោតនេះ ។ មានសញ្ញាប័ណ្ណកាតព្វកិច្ចទូទៅមួយក្នុងសន្លឹកឆ្នោតនេះ ។ សំណើ

ទិដ្ឋភាពទូទៅនៃបំណុលសញ្ញាប័ណ្ណរដ្ឋ


ក

13 អនុញ្ញាតឱ្យរដ្ឋខ្ចី 15 ពាន់លានដុល្លារ សម្រាប់ការធ្វើទំនើបកម្ម និងការសាងសង់សាលាមត្តេយ្យ K-12 និងថ្នាក់ឧត្តមសិក្សា ។

ការជះឥទ្ធិពលនៃការបោះឆ្នោតទៅលើការសងបំណុល ។
ពួកយើងបានស្មានថាចំណាយសរុប(រាប់បញ្ចូលទាំងការប្រាក់)ដើម្បីសងលើសញ្ញាប័ណ្ណកាតព្វកិច្ចទូទៅ វាស់វែងក្នុងសន្លឹកឆ្នោតនេះប្រហែលជា 26 ពាន់លានដុល្លារ ។ ចំនួនសរុបជាមធ្យមប្រហែលស្មើនឹង 740 លានដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេល 35 ឆ្នាំបន្ទាប់ ដែលប្រមាណជា 13 ភាគរយច្រើនជាងអ្វីដែលរដ្ឋចំណាយបច្ចុប្បន្នពីមូលនិធិទូទៅ ទៅលើបំណុលសញ្ញាប័ណ្ណ ។ ចំណាយពិតប្រាកដអាស្រ័យទៅលើព័ត៌មានលម្អិតនៃការលក់សញ្ញាប័ណ្ណ ។

ការជះឥទ្ធិពលនៃការបោះឆ្នោតនេះលើភាគហ៊ុននៃចំណូលរដ្ឋដែលត្រូវបានប្រើប្រាស់ដើម្បីទូទាត់បំណុល ។
សូចនាករមួយនៃស្ថានភាពបំណុលរបស់រដ្ឋគឺជាចំណែកនៃចំណូលមូលនិធិទូទៅប្រចាំឆ្នាំ ដែលត្រូវបានកំណត់ទុកដើម្បីទូទាត់បំណុលសញ្ញាប័ណ្ណ ។

ត្រូវបានគេស្គាល់ថាអត្រាសេវាកម្មបំណុលរបស់រដ្ឋ (DSR) ។ ដោយសារចំណូលទាំងនេះត្រូវបានប្រើប្រាស់ដើម្បីទូទាត់បំណុល ដែលមិនអាចប្រើប្រាស់ក្នុងការចំណាយទៅលើកម្មវិធីផ្សេងៗបានទេ ដូចជាប្រតិបត្តិការមហាវិទ្យាល័យ ឬផ្នែកថែទាំសុខភាព ។ ដូចដែលបង្ហាញក្នុងរូបទី 1 DSR បច្ចុប្បន្នប្រហែល 4 ភាគរយ ។ បើសិនអ្នកបោះឆ្នោតមិនបានអនុម័តលើសញ្ញាប័ណ្ណដែលបានស្នើក្នុងសន្លឹកឆ្នោតនេះទេ ពួកយើងគ្រោងថា DSR របស់រដ្ឋត្រូវបានអនុម័តឬហើយសញ្ញាប័ណ្ណនឹងមានការរីកលូតលាស់ក្នុងរយៈពេលបន្ទាប់—ខ្ពស់បំផុតប្រហែល 4.1 ភាគរយក្នុងឆ្នាំ 2020-21—ហើយបន្ទាប់មកមានការថយចុះ ។ បើសិនជាអ្នកបោះឆ្នោតអនុម័តលើសញ្ញាប័ណ្ណកាតព្វកិច្ចក្នុងសន្លឹកឆ្នោតនេះ ពួកយើងគ្រោងថាវាអាចនឹងកើន DSR តិចជាងមួយភាគរយ ប្រៀបធៀបទៅនឹងអ្វីដែលធ្លាប់មានកន្លងមក ។ DSR នាពេលអនាគតរបស់រដ្ឋ គួរតែខ្ពស់ជាងដែលបានបង្ហាញនៅក្នុងដ្យាក្រាម បើសិនជាដូរ និងអ្នកបោះឆ្នោត អនុម័តទៅលើសញ្ញាប័ណ្ណបន្ថែមនាពេល



ការបោះឆ្នោតនៅក្នុងរដ្ឋ California

ច្បាប់បោះឆ្នោតបឋមដោយបើកចំហសម្រាប់ជ្រើសរើសបេក្ខជនកំពូលៗពីរូបតម្រូវឱ្យបេក្ខជនទាំងអស់ដែលឈរឈ្មោះសម្រាប់ការិយាល័យដែលបានជ្រើសរើសដោយអ្នកបោះឆ្នោត ចុះឈ្មោះនៅលើសន្លឹកឆ្នោតតែមួយ ។ ដោយកាលពីមុនត្រូវបានគេស្គាល់ថាជាការិយាល័យគាំទ្រគណបក្សនយោបាយ ការិយាល័យដែលបានជ្រើសរើសដោយអ្នកបោះឆ្នោតរួមមានការិយាល័យនីតិបញ្ញត្តិរដ្ឋ ការិយាល័យសភាសហរដ្ឋអាមេរិក និងការិយាល័យរដ្ឋធម្មនុញ្ញ ។

នៅក្នុងការបោះឆ្នោតបឋមដោយបើកចំហ និងការបោះឆ្នោតសកល អ្នកអាចបោះឆ្នោតឱ្យបេក្ខជនណាមួយក៏បានដោយមិនគិតពីនិន្នាការនយោបាយគណបក្សដែលអ្នកបានបង្ហាញនៅក្នុងទម្រង់ចុះឈ្មោះបោះឆ្នោត ។ នៅក្នុងការបោះឆ្នោតបឋម បេក្ខជនពីរូបដែលទទួលបានសន្លឹកឆ្នោតច្រើនជាងគេ—ដោយមិនគិតពីនិន្នាការនយោបាយគណបក្ស—នឹងបន្តទៅកាន់ការបោះឆ្នោតសកល ។ ប្រសិនបើបេក្ខជនណាមួយទទួលបានសន្លឹកឆ្នោតច្រើនជាងគេ (យ៉ាងហោចណាស់ 50 ភាគរយ +1) ការបោះឆ្នោតសកលនៅតែត្រូវដំណើរការដដែល ។

ប្រព័ន្ធបោះឆ្នោតបឋមដោយបើកចំហរបស់រដ្ឋ California មិនអនុវត្តចំពោះបេក្ខជនដែលឈរឈ្មោះសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក គណៈកម្មាធិការកណ្តាលប្រចាំស្រុក ឬការិយាល័យក្នុងតំបន់ទេ ។

បេក្ខជនដែលគ្មានឈ្មោះនៅលើសន្លឹកឆ្នោតសម្រាប់ការិយាល័យដែលបានជ្រើសរើសដោយអ្នកបោះឆ្នោត នៅតែអាចឈរឈ្មោះនៅក្នុងការបោះឆ្នោតបឋមបានដដែល ។ ប៉ុន្តែ បេក្ខជនដែលគ្មានឈ្មោះនៅលើសន្លឹកឆ្នោតអាចបន្តទៅកាន់ការបោះឆ្នោតសកលបាន លុះត្រាតែបេក្ខជននោះជាប់លំដាប់ថ្នាក់ជាអ្នកទទួលបានសំឡេងឆ្នោតច្រើនជាងគេពីរូបនៅក្នុងការបោះឆ្នោតបឋម ។ ក្រៅពីនេះ គ្មានដំណើរការតែងតាំងឯករាជ្យសម្រាប់ការបោះឆ្នោតសកលទេ ។

ប្រធានផ្នែកណែនាំសាធារណៈគឺជាការិយាល័យមិនលំអៀងទៅគណបក្សនយោបាយណាមួយឡើយ ។ ប្រសិនបើបេក្ខជនឈរឈ្មោះសម្រាប់ប្រធានផ្នែកណែនាំសាធារណៈទទួលបានការបោះឆ្នោតច្រើនជាងគេ (យ៉ាងហោចណាស់ 50 ភាគរយ +1) នៅក្នុងការបោះឆ្នោតបឋម បេក្ខជននោះនឹងត្រូវបានជ្រើសរើស ហើយការបោះឆ្នោតសកលនឹងមិនដំណើរការទេ ។ ព័ត៌មានបន្ថែមអំពីការិយាល័យមិនលំអៀងទៅគណបក្សនយោបាយអាចរកបាននៅខាងក្រោមនេះ ។

ច្បាប់របស់រដ្ឋ California តម្រូវឱ្យបោះពុម្ពព័ត៌មានខាងក្រោមនៅក្នុងឯកសារណែនាំនេះ ។

ការិយាល័យគាំទ្រគណបក្សនយោបាយ/ដែលបានជ្រើសរើសដោយគណបក្ស

គណបក្សនយោបាយនានាអាចអាចតែងតាំងបេក្ខជនជាផ្លូវការសម្រាប់ការិយាល័យគាំទ្រគណបក្សនយោបាយ/ដែលបានជ្រើសរើសដោយគណបក្សនៅក្នុងការបោះឆ្នោតបឋមបាន ។ បេក្ខជនដែលបានតែងតាំងនឹងតំណាងឱ្យគណបក្សនោះក្នុងនាមជាបេក្ខជនផ្លូវការរបស់គណបក្សនោះសម្រាប់ការិយាល័យជាក់លាក់នៅក្នុងការបោះឆ្នោតសកល ហើយការបោះឆ្នោតនោះនឹងបង្ហាញឱ្យឃើញពីការចាត់តាំងផ្លូវការ ។ អ្នកទទួលបានសំឡេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតបឋមនឹងបន្តទៅកាន់ការបោះឆ្នោតសកល ។ គណបក្សនានាក៏ជ្រើសរើសមន្ត្រីនៃគណៈកម្មាធិការកណ្តាលប្រចាំស្រុកនៅក្នុងការបោះឆ្នោតបឋមនេះផងដែរ ។

អ្នកបោះឆ្នោតអាចបោះឆ្នោតបាននៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សនយោបាយដែលគាត់បានបង្ហាញការគាំទ្រនៅពេលចុះឈ្មោះបោះឆ្នោតតែប៉ុណ្ណោះ ។ ប៉ុន្តែគណបក្សនយោបាយអាចនឹងអនុញ្ញាតឱ្យអ្នកដែលបានបដិសេធមិនបង្ហាញការគាំទ្រគណបក្សអាចបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សនោះបាន ។

ការិយាល័យដែលបានជ្រើសរើសដោយអ្នកបោះឆ្នោត

គណបក្សនយោបាយនានាមិនត្រូវបានផ្តល់សិទ្ធិឱ្យតែងតាំងបេក្ខជនសម្រាប់ការិយាល័យដែលបានជ្រើសរើសដោយអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋមទេ ។ បេក្ខជនដែលបានតែងតាំងសម្រាប់ការិយាល័យដែលបានជ្រើសរើសដោយអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋមគឺជាបេក្ខជនដែលជ្រើសរើសដោយប្រជាជន និងមិនមែនជាបេក្ខជនផ្លូវការរបស់គណបក្សណាមួយនៅក្នុងការបោះឆ្នោតសកលនោះទេ ។ បេក្ខជនដែលតែងតាំងនៅក្នុងការិយាល័យដែលបានជ្រើសរើសដោយអ្នកបោះឆ្នោតត្រូវតែមានការគាំទ្រគណបក្សដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ឬមិនគាំទ្រគណបក្សដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលបានបញ្ជាក់នៅលើសន្លឹកឆ្នោត ប៉ុន្តែការចាត់តាំងការគាំទ្រគណបក្សត្រូវបានជ្រើសរើសដោយបេក្ខជនតែប៉ុណ្ណោះ ហើយវានឹងត្រូវបានបង្ហាញសម្រាប់ព័ត៌មានអ្នកបោះឆ្នោតតែប៉ុណ្ណោះ ។ នេះមិនមានន័យថា បេក្ខជនត្រូវបានតែងតាំងឬយល់ព្រមដោយគណបក្សដែលបានចាត់តាំង ឬថាមានទំនាក់ទំនងរវាងគណបក្សនិងបេក្ខជនទេ ហើយបេក្ខជនដែលបានជ្រើសរើសដោយអ្នកបោះឆ្នោតនឹងមិនត្រូវបានចាត់ទុកថាជាបេក្ខជនដែលបានតែងតាំងជាផ្លូវការរបស់គណបក្សនយោបាយណាមួយឡើយ ។ នៅក្នុងឯកសារ ការណែនាំព័ត៌មានសម្រាប់អ្នកបោះឆ្នោតតាមស្រុក គណបក្សនានាអាចចុះឈ្មោះបេក្ខជនសម្រាប់ការិយាល័យដែលបានជ្រើសរើសដោយអ្នកបោះឆ្នោត ដែលបានទទួលការគាំទ្រជាផ្លូវការនៅក្នុងគណបក្សនោះ ។

អ្នកបោះឆ្នោតទាំងឡាយអាចបោះឆ្នោតគាំទ្របេក្ខជននានាសម្រាប់ការិយាល័យដែលបានជ្រើសរើសដោយអ្នកបោះឆ្នោតប្រសិនបើពួកគេបំពេញគ្រប់លក្ខខណ្ឌផ្សេងៗដែលចាំបាច់ សម្រាប់បោះឆ្នោតឱ្យការិយាល័យនោះ ។ អ្នកដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតបឋមនឹងបន្តទៅកាន់ការបោះឆ្នោតសកលសម្រាប់ការិយាល័យដែលបានជ្រើសរើសដោយអ្នកបោះឆ្នោត ទោះបីជាបេក្ខជនទាំងពីររូបបានបញ្ជាក់ការចាត់តាំងការគាំទ្រគណបក្សតែមួយក៏ដោយ ។ គ្មានគណបក្សណាមួយមានសិទ្ធិដាក់បេក្ខជនដែលមានការចាត់តាំងការគាំទ្រគណបក្សរបស់ខ្លួនឱ្យបន្តទៅកាន់ការបោះឆ្នោតសកលបានទេ លើកលែងតែបេក្ខជននោះគឺជាបេក្ខជនម្នាក់ក្នុងចំណោមអ្នកដែលទទួលបានសន្លឹកឆ្នោតច្រើនជាងគេពីរូបនៅក្នុងការបោះឆ្នោតបឋម ។

ការិយាល័យមិនលំអៀងទៅគណបក្សនយោបាយ

គណបក្សនយោបាយនានាមិនត្រូវបានផ្តល់សិទ្ធិឱ្យតែងតាំងបេក្ខជនឈរឈ្មោះសម្រាប់ការិយាល័យមិនលំអៀងទៅគណបក្សនយោបាយនៅក្នុងការបោះឆ្នោតបឋមទេ ហើយបេក្ខជននៅក្នុងការបោះឆ្នោតបឋមមិនមែនជាបេក្ខជនផ្លូវការរបស់គណបក្សណាមួយសម្រាប់ការិយាល័យដាក់លាក់នៅក្នុងការបោះឆ្នោតទូទៅនោះទេ ។ បេក្ខជនដែលតែងតាំងសម្រាប់ការិយាល័យមិនលំអៀងទៅគណបក្សនយោបាយមិនអាចចាត់តាំងគណបក្សដែលគាត់គាំទ្រឬមិនគាំទ្រនៅលើសន្លឹកឆ្នោតបានទេ ។ អ្នកដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតបឋមនឹងបន្តទៅកាន់ការបោះឆ្នោតទូទៅសម្រាប់ការិយាល័យមិនលំអៀងទៅគណបក្សនយោបាយ ។

អ្នកចូលរួមចំណែកចម្បងលើបេក្ខជនរដ្ឋ និងសំណើ

នៅពេលគណៈកម្មាធិការ (បុគ្គល ឬក្រុមអ្នកដែលទទួល ឬចំណាយប្រាក់ដើម្បីមានឥទ្ធិពលលើអ្នកបោះឆ្នោតឱ្យគាំទ្រឬជំទាស់នឹងបេក្ខជន ឬសំណើ) គាំទ្រ ឬជំទាស់នឹងសំណើ ឬបេក្ខជន និងអង្គសមាជិក 1 លានដុល្លារនោះគណៈកម្មាធិការត្រូវរាយការណ៍អ្នកចូលរួមចំណែកកំពូលទាំង 10 របស់ខ្លួនទៅគណៈកម្មការអនុវត្តនយោបាយដោយយុត្តិធម៌ រដ្ឋ California (FPPC) ។ គណៈកម្មាធិការត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីលំដាប់កំពូលទាំង 10 នៅពេលមានការផ្លាស់ប្តូរណាមួយ ។

បញ្ជីទាំងនេះមាននៅលើគេហទំព័ររបស់ FPPC គឺ

<http://www.fppc.ca.gov/transparency/top-contributors.html> ។



ការចុះឈ្មោះអ្នកបោះឆ្នោត

ប្រសិនបើអ្នកចុះឈ្មោះបោះឆ្នោតរួចហើយ អ្នកមិនចាំបាច់ចុះឈ្មោះម្តងទៀតឡើយ **ប្រសិនបើ** អ្នកមិនបានប្តូរឈ្មោះ អាសយដ្ឋានលំនៅដ្ឋាន អាសយដ្ឋានសំបុត្រ ឬប្រសិនបើអ្នកចង់ប្តូរ ឬជ្រើសរើសគណៈបក្សនយោបាយ ។

អ្នកអាចចុះឈ្មោះបោះឆ្នោតតាមអនឡាញតាម registertovote.ca.gov ទូរស័ព្ទមកលេខទូរស័ព្ទទាន់ហេតុការណ៍សម្រាប់អ្នកបោះឆ្នោត ឥតគិតថ្លៃរបស់រដ្ឋលេខាធិការតាមរយៈលេខ (800) 345-VOTE (8683) ដើម្បីឱ្យគេធ្វើទម្រង់ជូនអ្នក ។

ទម្រង់ចុះឈ្មោះអ្នកបោះឆ្នោតមានផ្តល់ជូននៅការិយាល័យប្រៃសណីយ៍ភាគច្រើន បណ្ណាល័យ ការិយាល័យរដ្ឋាភិបាលទីក្រុង និងស្រុក ការិយាល័យបោះឆ្នោតប្រចាំស្រុក និងការិយាល័យរបស់រដ្ឋលេខាធិការនៃ រដ្ឋ California ។

ការចុះឈ្មោះអ្នកបោះឆ្នោតនៅថ្ងៃតែមួយ

តើអ្នកភ្លេចចុះឈ្មោះ ឬធ្វើបច្ចុប្បន្នភាពបញ្ជីចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកឬ? គ្មានបញ្ហា! ច្បាប់ថ្មី អនុញ្ញាតឱ្យអ្នកទៅចុះឈ្មោះបោះឆ្នោត ហើយបោះឆ្នោតបានដល់ម៉ោង 8:00 ល្ងាច នៅថ្ងៃបោះឆ្នោត នៅការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក ឬនៅមណ្ឌល ឬស្ថានីយ៍បោះឆ្នោតណាមួយក្នុងស្រុករបស់អ្នក ។ គេហទំព័រដំណើរការនេះថា ការចុះឈ្មោះអ្នកបោះឆ្នោតដោយមានលក្ខខណ្ឌ (CVR) ហើយដែលគេនិយាយជាទូទៅថា ចុះឈ្មោះអ្នកបោះឆ្នោតនៅថ្ងៃតែមួយ ។ ខាងក្រោមនេះ គឺជាជំហានដំណើរការ ៖

- 1 ទៅកាន់ការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក មណ្ឌលបោះឆ្នោត ឬស្ថានីយ៍បោះឆ្នោតមួយនៅក្នុងស្រុករបស់អ្នក ដែលគេ អាចរកបាននៅក្នុងឯកសារព័ត៌មានណែនាំអ្នកបោះឆ្នោតប្រចាំស្រុករបស់អ្នក ឬទៅមើល vote.ca.gov ។
- 2 បំពេញប័ណ្ណចុះឈ្មោះអ្នកបោះឆ្នោត ។
- 3 គូសសន្លឹកឆ្នោតរបស់អ្នកនៅការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក មណ្ឌលបោះឆ្នោត ឬស្ថានីយ៍បោះឆ្នោត ។
- 4 ពេលដែលមន្ត្រីបោះឆ្នោតប្រចាំស្រុករបស់អ្នក ដំណើរការការចុះឈ្មោះរបស់អ្នក ហើយសម្រេចថាអ្នកមានសិទ្ធិចូលរួម អ្នកនឹង ត្រូវបានគេចុះឈ្មោះបោះឆ្នោត ហើយសន្លឹកឆ្នោតរបស់អ្នក នឹងត្រូវបានគេរាប់ ។

ដើម្បីស្វែងយល់បន្ថែមអំពីការចុះឈ្មោះអ្នកបោះឆ្នោត ដោយមានលក្ខខណ្ឌ សូមចូលមើល vote.ca.gov ។

មណ្ឌលបោះឆ្នោតមានសម្រាប់អ្នកបោះឆ្នោតដែលរស់នៅក្នុងស្រុក Amador, Butte, Calaveras, El Dorado, Fresno, Los Angeles, Madera, Mariposa, Napa, Nevada, Orange, Sacramento, San Mateo, Santa Clara, និង Tuolumne ។ សូមចូលមើល voterschoice.sos.ca.gov ឬមើលទំព័រទី 28 សម្រាប់ព័ត៌មានបន្ថែមអំពីច្បាប់ជម្រើសរបស់អ្នកបោះឆ្នោត និងមណ្ឌលបោះឆ្នោត ។

ព័ត៌មានឯកជនភាពនៃ ការចុះឈ្មោះអ្នកបោះឆ្នោត

កម្មវិធីចុះឈ្មោះអ្នកបោះឆ្នោតសម្ងាត់មានសុវត្ថិភាពតាមផ្ទះ (Safe at Home)៖ អ្នកបោះឆ្នោតណាម្នាក់ដែលប្រឈមមុខនឹងស្ថានភាព គំរាមកំហែងដល់អាយុជីវិត (ដូចជា ជនរងគ្រោះ និងអ្នកនៅរស់រាននៃអំពើហិង្សាក្នុងគ្រួសារ ការឈ្លបចាប់ ការបំពានបំពានផ្លូវភេទ ការជួញដូរមនុស្ស ការរំលោភបំពានមនុស្សពេញវ័យ ជាមនុស្សធ្មេញ/អ្នកក្នុងបន្ទុក) អាចមានលក្ខណៈសម្បត្តិជាអ្នកបោះឆ្នោតសម្ងាត់ប្រសិន បើបើពួកគេជាសមាជិកសកម្មនៃកម្មវិធីសុវត្ថិភាពនៅផ្ទះ (Safe at Home) ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងកម្មវិធី Safe at Home របស់រដ្ឋលេខាធិការ ទូរស័ព្ទឥតគិតថ្លៃ (877) 322-5227 ឬចូលមើល sos.ca.gov/registries/safe-home ។

ឯកជនភាពព័ត៌មានអ្នកបោះឆ្នោត៖ ព័ត៌មានអំពីលិខិតបញ្ជាក់ចុះឈ្មោះបោះឆ្នោតរបស់អ្នកនឹងត្រូវប្រើប្រាស់ដោយមន្ត្រីបោះឆ្នោត ដើម្បីធ្វើជូនអ្នកនូវព័ត៌មានផ្លូវការអំពីដំណើរការបោះឆ្នោត ដូចជាទីតាំងកន្លែងបោះឆ្នោតរបស់អ្នក ព្រមទាំងបញ្ហាផ្សេងៗ និងបេក្ខជន ដែលនឹងមាននៅលើសន្លឹកឆ្នោត ។ ការប្រើប្រាស់លក្ខណៈពាណិជ្ជកម្មនូវព័ត៌មានចុះឈ្មោះអ្នកបោះឆ្នោតត្រូវបានច្បាប់ហាមឃាត់ និងជាបទល្មើសមជ្ឈិម ។ ព័ត៌មានអ្នកបោះឆ្នោតអាចផ្តល់ជូនបេក្ខជនសម្រាប់ការិយាល័យ គណៈកម្មាធិការដាក់សំណើ ឬបុគ្គលផ្សេង ទៀតសម្រាប់ការបោះឆ្នោត គោលបំណងសិក្សា សារព័ត៌មាន នយោបាយ ឬរដ្ឋាភិបាល ដូចដែលកំណត់ដោយ រដ្ឋលេខាធិការ ។ ប័ណ្ណបើកបរ លេខសន្តិសុខសង្គម ឬហត្ថលេខារបស់អ្នកដូចមានបង្ហាញនៅលើប័ណ្ណចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក មិនអាចបង្ហាញ សម្រាប់គោលបំណងទាំងនេះឡើយ ។ ប្រសិនបើអ្នកមានសំណួរណាមួយអំពីការប្រើប្រាស់ព័ត៌មានអ្នកបោះឆ្នោត ឬចង់រាយការណ៍អំពី ករណីសង្ស័យអំពីការប្រើប្រាស់ព័ត៌មានទាំងនេះមិនត្រឹមត្រូវ សូមទូរស័ព្ទមកលេខទូរស័ព្ទទាន់ហេតុការណ៍សម្រាប់អ្នកបោះឆ្នោត ឥតគិត ថ្លៃរបស់រដ្ឋលេខាធិការតាមរយៈលេខ (800) 345-VOTE (8683) ។

ពិនិត្យមើលស្ថានភាពអ្នកបោះឆ្នោតរបស់អ្នកតាមអនឡាញ



សូមចូលមើលទំព័រស្ថានភាពអ្នកបោះឆ្នោតរបស់ខ្ញុំ (My Voter Status) របស់រដ្ឋលេខាធិការតាមគេហទំព័រ voterstatus.sos.ca.gov ដែលអ្នកអាចពិនិត្យមើលស្ថានភាពអ្នកបោះឆ្នោតរបស់អ្នក ស្វែងរកកន្លែងបោះឆ្នោត ឬមូលដ្ឋានបោះឆ្នោតរបស់អ្នក ឬព័ត៌មានផ្សេងៗជាច្រើនទៀត ។

សូមប្រើប្រាស់ ស្ថានភាពអ្នកបោះឆ្នោតរបស់ខ្ញុំ (My Voter Status) ដើម្បី ៖

- ពិនិត្យមើលថា អ្នកបានចុះឈ្មោះបោះឆ្នោត ហើយបើបានចុះរួចហើយ តើស្រុកណា
- ពិនិត្យមើលចំណូលចិត្តបក្សនយោបាយរបស់អ្នក
- ស្វែងរកស្ថានីយ៍បោះឆ្នោតរបស់អ្នក
- ស្វែងរកមូលដ្ឋានបោះឆ្នោត (សម្រាប់អ្នកបោះឆ្នោតដែលរស់នៅក្នុងស្រុក Amador, Butte, Calaveras, El Dorado, Fresno, Los Angeles, Madera, Mariposa, Napa, Nevada, Orange, Sacramento, San Mateo, Santa Clara, និង Tuolumne)
- ស្វែងរកការបោះឆ្នោតខាងមុខនៅក្នុងតំបន់របស់អ្នក
- ទទួលបានឯកសារព័ត៌មានអ្នកបោះឆ្នោតរដ្ឋរបស់អ្នក (VIG) តាមអ៊ីមែលនៅមុនដំណើរការបោះឆ្នោតទូទាំងរដ្ឋនីមួយៗ (សូមមើលផ្នែកខាងក្រោមសម្រាប់ព័ត៌មានបន្ថែមអំពីការមិនជ្រើសរើស VIG)
- ស្វែងរកព័ត៌មានទំនាក់ទំនងសម្រាប់ការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក។
- ពិនិត្យមើលស្ថានភាពសន្លឹកបោះឆ្នោតតាមប្រៃសណីយ៍ ឬសន្លឹកបោះឆ្នោតបណ្តោះអាសន្នរបស់អ្នក

ដើម្បីពិនិត្យមើលស្ថានភាពអ្នកបោះឆ្នោតរបស់អ្នក អ្នកត្រូវបញ្ចូលនាមត្រកូល នាមខ្លួន ប័ណ្ណបើកបរ California

ឬលេខអត្តសញ្ញាណប័ណ្ណរបស់អ្នក លេខសន្តិសង្គម (4) ខ្ទង់ចុងក្រោយនិងថ្ងៃខែឆ្នាំកំណើតរបស់អ្នក ។

អ្នកអាចប្រើប្រាស់ឧបករណ៍ My Voter Status ដើម្បីជ្រើសរើសមិនទទួល VIG រដ្ឋ ។ ទោះបីយ៉ាងណា ប្រសិនបើអ្នកបោះឆ្នោតដែលបានចុះឈ្មោះផ្សេងទៀតនៅក្នុងគ្រួសាររបស់អ្នក ធ្វើការស្នើសុំឯកសារនេះតាមប្រៃសណីយ៍ នោះ VIG រដ្ឋនឹងត្រូវផ្ញើទៅអាសយដ្ឋានរបស់អ្នក ។ ប្រសិនបើអ្នកមិនជ្រើសរើស ឬមិនទទួល VIG រដ្ឋតាមប្រៃសណីយ៍ នោះព័ត៌មានអំពីបក្សជនទូទាំងរដ្ឋ និងសំណើនឹងនៅតែមាននៅលើគេហទំព័រ VIG (voterguide.sos.ca.gov) នៅមុនការបោះឆ្នោតទូទាំងរដ្ឋនីមួយៗ ។

សូមចូលទៅ voterstatus.sos.ca.gov ដើម្បីចាប់ផ្តើម ។

ចុះឈ្មោះជាមុននៅអាយុដប់ប្រាំមួយឆ្នាំ ។ បោះឆ្នោតនៅអាយុដប់ប្រាំបីឆ្នាំ ។

ការចុះឈ្មោះជាមុនតាមអនឡាញនៅពេលនេះមានសម្រាប់អ្នកដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ អាយុ 16 និង 17 ឆ្នាំតាមគេហទំព័រ registertovote.ca.gov ឬតាមទម្រង់ក្រដាសចុះឈ្មោះអ្នកបោះឆ្នោត ។ យុវជន California ដែលបានចុះឈ្មោះបោះឆ្នោតជាមុននឹងមានការចុះឈ្មោះរបស់ខ្លួនរួចជាស្រេចនៅពេលពួកគេមានអាយុ 18 ឆ្នាំ ។

ការចុះឈ្មោះជាមុនមាន 4 ជំណាក់កាលដូចខាងក្រោម ៖

1. សូមចូលមើល registertovote.ca.gov
2. សូមចុចប៊ូតុង “Pre-register to Vote (ចុះឈ្មោះបោះឆ្នោតជាមុន)”
3. នឹងត្រូវចុះឈ្មោះដោយស្វ័យប្រវត្តិនៅពេលអ្នកមានអាយុ 18 ឆ្នាំ
4. សូមទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត!

តើអ្វីទៅជាការបោះឆ្នោតជាមុន?

ប្រសិនបើអ្នកមានអាយុ 16 ឬ 17 ឆ្នាំ និងមានគ្រប់លក្ខខណ្ឌជាអ្នកបោះឆ្នោតទាំងអស់ នោះអ្នកអាចចុះឈ្មោះបោះឆ្នោតជាមុនតាមរយៈ registertovote.ca.gov ។

គ្រាន់តែបំពេញពាក្យសុំបោះឆ្នោតជាមុនតាមអនឡាញ ហើយនៅថ្ងៃខួបកំណើតទី 18 របស់អ្នក អ្នកនឹងត្រូវចុះឈ្មោះបោះឆ្នោតដោយស្វ័យប្រវត្តិ ។

សេចក្តីថ្លែងការណ៍អំពីគោលបំណងរបស់គណបក្សនយោបាយ

★ គណបក្សសាធារណរដ្ឋ ★

គណបក្សសាធារណរដ្ឋនៃរដ្ឋ California ប្តេជ្ញាចិត្តធ្វើឱ្យជីវភាពរស់នៅមានភាពសមរម្យសម្រាប់ទាំងអស់គ្នាក្នុងរដ្ឋ California ។

ការដឹកនាំដែលបរាជ័យនៅក្នុងរដ្ឋ California បានធ្វើឱ្យកម្រិតជីវភាពរស់នៅមានតម្លៃខ្ពស់កប់ពពក ចំនួនអ្នកគ្មានផ្ទះជួលកាន់តែច្រើន និងសាលារៀនដែលបរាជ័យ ។

យើងត្រូវការអ្នកដឹកនាំថ្មី —ប្រកបដោយទស្សនវិស័យថ្មី—ដែលនឹងអាចដោះស្រាយបញ្ហាធ្ងន់ធ្ងរដែលរដ្ឋរបស់យើងកំពុងប្រឈម ។

យើងផ្ដោតទៅលើការចូលរួម ហើយស្តាប់កម្លាំងរបស់គ្រប់សហគមន៍ ដើម្បីធ្វើឱ្យក្តីសុបិនរបស់រដ្ឋ California ក្លាយជាការពិតសម្រាប់ពលរដ្ឋរាល់នាក់ ។ ភាពទីតាំងនៃរដ្ឋ California គឺជាកម្លាំងដែលអាចឱ្យយើងកសាងរដ្ឋមួយសម្រាប់ក្មេងជំនាន់ក្រោយឱ្យបានរុងរឿង ។

យើងចង់ប្រែក្លាយរដ្ឋ California ឱ្យទៅជាទីកន្លែងសម្បូរទៅដោយឱកាសការងារ —ការងារល្អៗមានប្រាក់ខែច្រើន ហើយមានលំនៅដ្ឋានជ្រកកោនក្នុងតម្លៃសមរម្យ ។ យើងជឿជាក់ថាការខំប្រឹងធ្វើការ គួរតែទទួលបានមកវិញនូវកំណើននៃឱកាសការងារ ។

គណបក្សសាធារណរដ្ឋនៃរដ្ឋ California
1001 K Street, 4th Floor
Sacramento, CA 95814

យើងជឿជាក់ថា ក្មេងគ្រប់រូប សមទទួលបានការអប់រំកម្រិតពិភពលោក ផ្តល់ដោយគ្រូបង្រៀនដែលមានប្រសិទ្ធភាព និងមានប្រាក់ខែខ្ពស់ ។

យើងប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយរយៈពេលវែង អាចធ្វើទៅបាន និងល្អិតល្អន់សម្រាប់ការរីករាលដាលនៃភាពគ្មានទីលំនៅជ្រកកោនរបស់រដ្ឋ California ។

យើងជឿជាក់ថាពលរដ្ឋ California មានសិទ្ធិទទួលស្ម័គ្រភាពក្នុងការរស់នៅក្នុងផ្ទះរបស់ពួកគេសង្កាត់របស់ពួកគេ និងទូទាំងរដ្ឋ ។

ទ្វាររបស់យើងបើកចំហសម្រាប់អ្នកទាំងអស់គ្នា ហើយយើងសង្ឃឹមថាអ្នកនឹងសម្រេចចិត្តជួយស្វែងរកដំណោះស្រាយបញ្ហាធ្ងន់ធ្ងររបស់រដ្ឋ California ដោយចូលរួមជាមួយគណបក្សសាធារណរដ្ឋនៃរដ្ឋ California ។ សូមចូលទៅមើល www.CAGOP.org ដើម្បីស្វែងយល់បន្ថែម ។

(916) 448-9496
អ៊ីមែល : Info@cagop.org
វេបសាយ : www.cagop.org

★ គណបក្សប្រជាធិបតេយ្យ ★

អ្នកប្រជាធិបតេយ្យនៅរដ្ឋ California ប្តេជ្ញាចិត្តស្វ័យដើម្បីក្រុមគ្រួសារដែលធ្វើការដោយមិនថាអ្នកជានណា ឬនរណាអ្នកស្រឡាញ់ឡើយ ។ យើងជឿជាក់ថា បុគ្គលគ្រប់រូបសមនឹងទទួលបានការងារមួយ ដែលអនុញ្ញាតឱ្យពួកគេអាចផ្គត់ផ្គង់ខ្លួនគេ និងគ្រួសាររបស់ពួកគេ ។

ពលរដ្ឋ California គួរមានសិទ្ធិទទួលបានផ្ទះមានសុវត្ថិភាព និងមានតម្លៃសមរម្យ ហើយការថែទាំសុខភាពសកល និងគ្រប់ជ្រុងជ្រោយ ។ យើងជឿជាក់លើចលនាទាហាន និងសិទ្ធិចេញរួមសម្រាប់កម្មករ ។ យើងចង់ពង្រីកឱកាសអប់រំ និងការថែទាំកុមារសម្រាប់យុវជន ។

ផែនដីរបស់យើងកំពុងប្រឈមនឹងបញ្ហាកាសធាតុ ។ យើងត្រូវតែមានវិធានការឥឡូវនេះដើម្បីធានាអនាគតរបស់យើង ។ យើងនឹងដឹកនាំការតស៊ូប្រយុទ្ធប្រឆាំងនឹងការផ្លាស់ប្តូរអាកាសធាតុ និងដើម្បីសេដ្ឋកិច្ចមួយដែលមិនប៉ះពាល់ដល់បរិស្ថាន ។ គ្រប់គ្នាគួរមានសិទ្ធិដកដង្ហើមស្របខ្យល់បរិសុទ្ធទទួលបានទឹកស្អាត ហើយរីករាយនឹងធនធានធម្មជាតិរបស់យើង ។

Rusty Hicks, ប្រធាន
គណបក្សប្រជាធិបតេយ្យនៃរដ្ឋ California
1830 9th Street
Sacramento, CA 95811

យើងគាំទ្រយ៉ាងពេញទំហឹងការការពារផ្នែកច្បាប់សម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសដឹកខាង របស់យើង ។ យើងជឿជាក់លើសមភាពពេញបរិបូណ៌រវាងស្ត្រី និងបុគ្គលភេទ LGBTQ ។

គ្មាននរណាម្នាក់ប្រឈមនឹងការគំរាមកំហែង ការបៀតបៀន ការវាយដំ ឬការរើសអើងដោយសារជាតិសាសន៍ ភេទ ឬអត្តសញ្ញាណភេទ ការគ្រប់គ្រងផ្លូវភេទ ពិការភាពខាងរាងកាយ ស្ថានភាពសេដ្ឋកិច្ច ឬសាសនា ហើយគ្មានបុគ្គលណាម្នាក់ គួររស់នៅដោយមានការភ័យខ្លាចដោយសារអំពើហិង្សាអាវុធ ។

អ្នកប្រជាធិបតេយ្យនៅរដ្ឋ California កំពុងតស៊ូទាមទារឱ្យមានអនាគតក៏ច្រើននិងបញ្ចូលគ្នា ។ យើងសូមអញ្ជើញអ្នកឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបន្តកសាងអនាគតមួយ ដែលរដ្ឋ California សមនឹងទទួលបាន ។

(916) 442-5707
វេបសាយ : www.cadem.org
Facebook : facebook.com/cadems
Twitter : [@CA_Dem](https://twitter.com/CA_Dem)

★ គណបក្សសេរីនិយម ★

អ្នកសេរីនិយម គំណាងឱ្យអ្វីម្យ៉ាង ពោលគឺ : ការគោរព និង សេរីភាពការគោរពចំពោះជីវិត និងសេរីភាពរបស់បុគ្គលម្នាក់ៗ ដោយគ្មានការប្រើកម្លាំងឬការបង្ខំពីរដ្ឋាភិបាល ។ យើងប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់កម្លាំង ប៉ុន្តែបង្កើនសុភមង្គលសុខដុមរមនា និងភាពរុងរឿងសម្រាប់ទាំងអស់គ្នា ។

យើងជឿជាក់ថា សង្គមដែលមានសន្តិភាព ភាពរុងរឿង មានយុត្តិធម៌សង្គម និងការអត់ឱនឱ្យគ្នា គឺជាសង្គមមួយ ដែលដោះស្រាយបញ្ហាដោយគ្មានការប្រើកម្លាំងរដ្ឋាភិបាល ។ យើងជឿជាក់ថា ទុក្ខសោកសង្គម ដូចជាការថែទាំសុខភាពដែលមិនមានលក្ខណៈសង្គ្រោះ ភាពយុត្តិធម៌សង្គមមិនគ្រប់គ្រាន់ លំនៅដ្ឋានមិនគ្រប់គ្រាន់ អស្ថេរភាពសេដ្ឋកិច្ច និងវិសមភាពពូជសាសន៍ បណ្តាល និងប្រព្រឹត្តដោយមន្ត្រី ដែលចង់បង្កើនអំណាចរបស់ពួកគេជាជាងការដោះស្រាយបញ្ហា ។

Honor “Mimi” Robson, ប្រធាន
គណបក្សសេរីនិយមនៃរដ្ឋ California
770 L Street, Suite 950
Sacramento, CA 95814

យើងជឿជាក់លើសេរីភាព ។ អស់រយៈពេល 46 ឆ្នាំ គណបក្សសេរីនិយមស្ថិតនៅមុខគេក្នុងការអប់រំ នៅពេលដែលមានបញ្ហាធំដូចជា និក្ខានុកូលកម្មគ្រឿងញៀន សមភាពអាពាហ៍ពិពាហ៍ ជម្រើសសាលារៀន សិទ្ធិកាន់កេរ្តិ៍ ការប្រកួតប្រជែងលើការដឹកជញ្ជូន និងការបញ្ចប់ការដាក់ទោសអប្បបរមាដែលត្រូវតែមាន និងច្បាប់លុបចោលទ្រព្យសម្បត្តិ ។

យើងប្រឆាំងនឹងសង្គ្រាមនៅបរទេស ហើយចង់ដកកងទ័ពពីបរទេសមកប្រទេសកំណើតវិញ ។ យើងចង់បញ្ចប់ការផ្តល់លុយ និងអំណាចទៅឱ្យក្រុមមនុស្សដែលរំលោភបំពានបណ្តាលឱ្យមានបញ្ហា ដែលយើងប្រឈមសព្វថ្ងៃ ។

ដល់ពេលដែលធ្វើការផ្លាស់ប្តូរដ៏ធំនេះហើយ ។ បើសិនអ្នកផ្សព្វផ្សាយនឹងការបោះចោលសន្លឹកឆ្នោតរបស់អ្នក សូមផ្ញើសារ — បោះឆ្នោតឱ្យ អ្នកសេរីនិយម!

(916) 446-1776
អ៊ីមែល : office@ca.lp.org
វេបសាយ : <https://ca.lp.org>

សេចក្តីថ្លែងការណ៍អំពីគោលបំណងរបស់គណបក្សនយោបាយ

★ គណបក្សឯករាជ្យអាមេរិកាំង ★

គណបក្សឯករាជ្យអាមេរិកាំង គឺជាគណបក្សមួយ ដែលមានសេរីភាពក្នុងការដឹកនាំក្នុងប្រជាជាតិ មួយ ស្ថិតក្រោមព្រះជាម្ចាស់ ។ យើងជឿជាក់លើការប្រកាន់ខ្ជាប់និងច្បាប់ដែលបានកាត់ តែង ។ យើងជឿជាក់ថា រដ្ឋធម្មនុញ្ញគឺជាច្បាប់ដែលមានសម្រាប់ប្រទេសអាមេរិកាំងជាមួយខ្លួនឯង ។ ការប្រកាន់ច្បាប់ដោយចេតនាបស់ខ្លួន បាននាំឲ្យមានការរំលោភលើសិទ្ធិមនុស្សដែលបានធានាសិទ្ធិចំពោះរដ្ឋាភិបាលដែលមានដែនកំណត់—ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ សង្កត់សង្កិន ដោយជឿសម្បជញ្ញ ។ ការអនុវត្តន៍ស្មោះត្រង់របស់ខ្លួន នឹងធ្វើឲ្យធម្មតាប្រកាន់ខ្ជាប់និងច្បាប់នេះ ។ ដោយធម្មតាគឺជាការសង្កត់សង្កិនដែលបានច្បាប់នៃការដឹកនាំដែលគាំទ្រនយោបាយកែទម្រង់ យើង ប្រហែលជាអាចប្រើប្រាស់ដោយអស់ពីចិត្ត និងដោយយុត្តិធម៌នូវថាមពល និងភាពវៃឆ្លាតរបស់យើង ដើម្បីផ្តល់ទៅឲ្យខ្លួនយើង និងក្រុមគ្រួសាររបស់យើង ។ បន្ទាប់មកយើងនឹងអាចបង្កើតសហគ្រាស ដែលមានសេរីភាពពិតប្រាកដ និងដោយទទួលខុសត្រូវ ហើយបញ្ជាក់ឡើងវិញពីសិទ្ធិមនុស្សមូល ដ្ឋានទៅដល់សហគ្រាសនេះ ។

គណបក្សឯករាជ្យអាមេរិកាំងនៃរដ្ឋ California
476 Deodara Street
Vacaville, CA 95688-2637

យើងជឿជាក់លើការការពារអាយុជីវិតមនុស្សទាំងអស់ ទោះខ្សោយ គ្មានការការពារ ឬអស់កម្លាំងចិត្ត ។ គាំទ្រគ្រួសារជាក់លាក់នៃសេរីភាព សេចក្តីករុណា ការទទួលខុសត្រូវ និងឧស្សាហកម្ម ហើយប្រកាន់សិទ្ធិ និងការទទួលខុសត្រូវរបស់គ្រួសារ ដើម្បីរៀនប្រដៅ ដាក់ពិន័យ និងអប់រំដល់កូនរបស់ពួកគេ ។ យើងគាំទ្រទាំងស្រុងនូវសិទ្ធិសោធនកម្មទីពឹងដែលស្រុះស្រួលគ្នា ធានាសិទ្ធិបង្កើនការទទួល បានការការពារខ្លួន គួបផ្សំជាមួយនឹងការការពារទូទៅដ៏ងាយ ដែលជាការការពារមួយ តម្រូវឲ្យមានអធិបតេយ្យភាពជាតិ មិនមែនបង្ខំឲ្យដោយសន្និសីទសញ្ញានានាដែលធ្វើសរសេរនោះ ទេ ។ យើងប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ ។ យើងគាំទ្រគោលនយោបាយអន្តោប្រវេសន៍ និងព្រំប្រទល់សុវត្ថិភាព ដោយអញ្ជើញអ្នកល្អបំផុតនៅ លើពិភពលោកមកចូលរួមជាមួយយើងដោយសេរីភាព ។

(707) 359-4884
អ៊ីម៉ែល : markyavelli@gmail.com
វេបសាយ : www.aipca.org

★ គណបក្សសន្តិភាព និងសេរីភាព ★

គណបក្សសន្តិភាព និងសេរីភាព ជាគណបក្សវណ្ណៈកម្មករនៅក្នុងប្រទេស ដែលដឹកនាំដោយ និងសម្រាប់ក្រុមអភិជន និងក្រុមហ៊ុនសាជីវកម្មរបស់ពួកគេ ។ យើងមិនគួរត្រូវបរិច្ចាគសុខភាពរបស់ យើង ជីវភាពរស់នៅរបស់យើង និងជីវិតរបស់យើងសម្រាប់ផលចំណេញរបស់ពួកមហាសេដ្ឋី ឡើយ ។ យកចិត្តទុកដាក់ក្នុងការ ដែលទ្រព្យសម្បត្តិរបស់ពួកគេ បានមកពីកម្មករ ដើម្បីយកទៅចំណាយសម្រាប់តម្រូវការរបស់មនុស្ស ។

គោលបំណងរបស់យើង ៖
យុត្តិធម៌សង្គម និងសមភាព៖
• ការរំលោភសុខភាពសកលឥតគិតថ្លៃសម្រាប់ទាំងអស់គ្នា ។
• ការអប់រំឥតគិតថ្លៃសម្រាប់ទាំងអស់គ្នា ចាប់ពីសាលាមត្តេយ្យដល់សាកលវិទ្យាល័យ ។
• សិទ្ធិអន្តោប្រវេសន៍ពេញលេញ គ្មានការរើសអើង ។
• បញ្ចប់ការគ្រប់គ្រងទីលំនៅជ្រកកាន់ មានផ្ទះស្នាក់នៅទាំងអស់គ្នា ។
• ការងារ ឬប្រាក់ចំណូល សិទ្ធិការងារសម្រាប់ទាំងអស់គ្នា ។
• បញ្ចប់ការរើសអើងពូជសាសន៍, LGBTQ និងការសង្កត់សង្កិនរបស់ស្ត្រី និងគ្រប់ទង្វើររើសអើងទាំងអស់ ។
• សេរីភាពក្នុងការជ្រើសរើសសម្រាប់ជនពិការ ។

គណបក្សសន្តិភាព និងសេរីភាព
P.O. Box 24764
Oakland, CA 94623

បរិស្ថាន៖
• ទាញការផ្លាស់ប្តូរអាកាសធាតុចម្រើនក្រោយវិញ ។
• ស្តារ និងការពារបរិស្ថាន ។
កំណែទម្រង់យុត្តិធម៌៖
• លុបបំបាត់ចោលនូវទោសប្រហារជីវិត ។
• បញ្ឈប់ការរំលោភរបស់ប៉ូលីស និងការធ្វើទណ្ឌកម្មក្នុងគុក ។
សន្តិភាព៖
• គ្មានសង្គ្រាមអាមេរិក ការដាក់ទណ្ឌកម្ម ឬរដ្ឋប្រហារ ។
• គ្មានមូលដ្ឋាននៅប្រទេស ។
ប្រជាធិបតេយ្យ៖
• លុបចោលច្បាប់បោះឆ្នោត “កំលុងពីរ” នៃរដ្ឋ California ។
• អនុវត្តការកំណត់ជាលក្ខណៈសមាមាត្រ ។
ខណៈដែលមូលធននិយម យកទ្រព្យសម្បត្តិជាចម្បង យើងនឹងបន្តទទួលបានពីសង្គ្រាម អំពើហិង្សារបស់ប៉ូលីស ប្រាក់ល្អប្រថាប់ កន្លែងការងារគ្មានសុវត្ថិភាព និងការបំពុលបរិស្ថាន ។ យើងអប់រំដល់ក្រុមសង្គមនិយម៖ កម្មសិទ្ធិ និងការគ្រប់គ្រងលក្ខណៈប្រជាធិបតេយ្យនៃសេដ្ឋកិច្ច ដោយប្រជាជន ។ តាមរយៈការគ្រប់គ្រងឧស្សាហកម្ម និងធនធានធម្មជាតិរបស់យើង យើងអាចរីក ចម្រើនសម្រាប់ទង្វើរល្អជាទូទៅ ។ ចុះឈ្មោះជាមួយគណបក្សសន្តិភាព និងសេរីភាព!

(510) 465-9414
អ៊ីម៉ែល : info@peaceandfreedom.org
វេបសាយ : www.peaceandfreedom.org

★ គណបក្សបៃតង ★

បោះឆ្នោតគាំទ្រគណបក្ស បៃតង ដើម្បីដំណោះស្រាយដែលអាចធ្វើទៅបានសម្រាប់បញ្ហាប្រឈមធំៗបំផុតរបស់យើង ចាប់ពីបញ្ហាវិសមភាពរហូតដល់បញ្ហាផ្លាស់ប្តូរអាកាសធាតុ ។ សកម្មភាពរបស់គណបក្សបៃតង សុំជាមួយនឹងគុណតម្លៃរបស់យើង ពីព្រោះយើងបដិសេធចំពោះ ការចូលរួមវិភាគទានរបស់ក្រុមហ៊ុនសាជីវកម្ម ។ ចាប់តាំងពីឆ្នាំ 2010 បេក្ខជនមកពីគណបក្សបៃតង បានអនុវត្តនូវកិច្ចព្រមព្រៀង ថ្មីស្តីពីបរិស្ថាន ។ មានសមាជិកមកពីគណបក្សបៃតងនៃរដ្ឋ California ជាង 350 នាក់ បានចូលបម្រើការចាប់តាំងពីឆ្នាំ 1990 ។ ទស្សនវិស័យនិងភាពដឹកនាំ ដំបូងរបស់គណបក្សបៃតង បាននាំឲ្យយើងទទួលបានជោគជ័យជាច្រើន រាប់បញ្ចូលទាំង នីត្យានុកូលកម្មគ្រឿងញៀន ការបិទដំណើរការរោងចក្រអគ្គិសនីដើរដោយថាមពលនុបយ៉ត្តិអ៊ីដ្រូថ្មីក្រោយរបស់រដ្ឋ California និងការដាក់ឲ្យដំណើរការនូវប្រព័ន្ធធនាគារ សាធារណៈ ។

បោះឆ្នោតគាំទ្រគណបក្សបៃតង មានន័យថា ៖
យុត្តិធម៌សេដ្ឋកិច្ច
• ប្រាក់ល្អប្រថាប់សម្រាប់ចិញ្ចឹមជីវភាព ការងារមិនប៉ះពាល់ដល់បរិស្ថាន សិទ្ធិកម្មករ
• ការរំលោភសុខភាពសកល ការអប់រំនៅថ្នាក់ឧត្តមសិក្សាឥតគិតថ្លៃ លំនៅដ្ឋានដែលអាចទទួលបាន សុវត្ថិភាពស្បៀងអាហារសម្រាប់ទាំងអស់គ្នា ។
• កែទម្រង់សំណើ 13 ឲ្យបិទបញ្ចប់នូវល្បិចកលក្រុមហ៊ុនសាជីវកម្ម ស្តារសាក្សីសាលាផ្សេង និងសេវាកម្មសាធារណៈ
• យកចិត្តទុកដាក់ក្នុងការ

គណបក្សបៃតងនៃរដ្ឋ California
P.O. Box 485
San Francisco, CA 94104

វិធានការចំពោះវិបត្តិអាកាសធាតុ
• អនុវត្តនូវថាមពលកែច្នៃឡើងវិញ 100% តាមរយៈកម្មវិធីប្រសិទ្ធិភាព និងថាមពលស្អាតដែល ជាមួយសិទ្ធិសាធារណៈ
• ការផ្លាស់ប្តូរពីប្រេងផ្សិត មកប្រើប្រាស់ធាតុចរិតសាធារណៈប្រើថាមពលស្អាត
• ការស្តារទឹកក្រោមដី និងទីជម្រាល
• ការដាំដើមឈើឡើងវិញ កសិកម្មជាលក្ខណៈស្តារឡើងវិញ សិទ្ធិមនុស្ស
• បញ្ចប់ការដោះដូរ ផ្នែកលើ ជាតិសាសន៍ ភេទ អត្តសញ្ញាណភេទ ការគ្រប់គ្រងផ្លូវភេទ ពិការភាព ស្ថានភាពសេដ្ឋកិច្ច
• ការការពារជនអន្តោប្រវេសន៍ ដោយមានសិទ្ធិស្នាក់នៅស្របច្បាប់រយៈពេល និងមាត់ទៅកសិករ
• Black Lives Matter, គណនេយ្យភាពប៉ូលីស
• ការគ្រប់គ្រង/សុវត្ថិភាពអាវុធ
• លុបបំបាត់ចោលនូវទោសប្រហារជីវិត បញ្ចប់ការដាក់ពន្ធនាគារកងកាប់ បន្ថយចំនួនអ្នកជាប់ពន្ធនាគារ កំណែទម្រង់ការបោះឆ្នោត
• ការបោះឆ្នោតដែលផ្តល់ហិរញ្ញវត្ថុពីរដ្ឋ ដើម្បីលុបបំបាត់លុយពីក្រុមហ៊ុន
• កាត់កំណងជាលក្ខណៈសមាមាត្រ ការបោះឆ្នោតជ្រើសរើសតាមឋានៈ
• លុបចោលនូវប្រព័ន្ធបោះឆ្នោតជម្រុះឲ្យស្របច្បាប់ប្រព័ន្ធនៃសេរីភាព
ចុះឈ្មោះ ហើយបោះឆ្នោតឲ្យគណបក្សបៃតង ។

(916) 448-3437
អ៊ីម៉ែល : gpca@cagreens.org
វេបសាយ : www.cagreens.org
ប្រព័ន្ធផ្សព្វផ្សាយសង្គម : @cagreens

លំដាប់នៃសេចក្តីថ្លែងការណ៍ទាំងនេះ ត្រូវបានកំណត់ដោយការចាប់ផ្តើមការងារ ។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ ផ្តល់ដោយគណបក្សនយោបាយនានា ហើយមិនទាន់បានត្រួតពិនិត្យមើលភាពត្រឹមត្រូវ ដោយទីភ្នាក់ងារផ្លូវការណាមួយឡើយ ។

ការណែនាំសម្រាប់អ្នកបោះឆ្នោតជាយោធា និងនៅបរទេសនៃរដ្ឋ California

ការចូលរួមបោះឆ្នោតកាន់តែងាយស្រួលជាងមុនសម្រាប់ពលរដ្ឋ California ដែលបម្រើក្នុងយោធា ឬរស់នៅក្រៅទឹកដីសហរដ្ឋអាមេរិក ។ ដំបូង អ្នកត្រូវចុះឈ្មោះជាអ្នកបោះឆ្នោតជាយោធា ឬអ្នកនៅបរទេស និងទទួលបានឯកសារបោះឆ្នោតតាមសំបុត្រ ទូរសារ ឬអ៊ីមែល ។

- **ចាប់ផ្តើមដំបូង ។** មន្ត្រីបោះឆ្នោតស្រុករបស់រដ្ឋ California ចាប់ផ្តើមបញ្ជូនសន្លឹកឆ្នោតទៅកាន់អ្នកបោះឆ្នោតរយៈពេល 60 ថ្ងៃមុនថ្ងៃបោះឆ្នោត ។ បំពេញពាក្យសុំចុះឈ្មោះបោះឆ្នោតឱ្យបានមុនតាមរយៈគេហទំព័រ registertovote.ca.gov ដើម្បីធានាថា អ្នកទទួលបានឯកសារបោះឆ្នោតទាន់ពេលវេលា ។
- **ដឹងអំពីជម្រើសរបស់អ្នក ។** នៅពេលចុះឈ្មោះបោះឆ្នោតជាអ្នកបោះឆ្នោតយោធា ឬនៅបរទេស អ្នកអាចជ្រើសរើសទទួលសន្លឹកឆ្នោតតាមការផ្ញើសំបុត្រ ទូរសារ ឬអ៊ីមែល ។ អ្នកអាចប្រគល់សន្លឹកឆ្នោតដែលបានគូសរួចត្រឡប់ទៅមន្ត្រីបោះឆ្នោតស្រុករបស់អ្នកវិញតាមរយៈការផ្ញើសំបុត្រ ឬនៅក្នុងស្ថានភាពមួយចំនួន តាមទូរសារ ។ ប្រសិនបើអ្នកបំពេញតាមលក្ខខណ្ឌដើម្បីប្រគល់សន្លឹកឆ្នោតត្រឡប់វិញតាមរយៈទូរសារ នោះអ្នកត្រូវ ទូរសារទម្រង់សម្បជូនអ្នកបោះឆ្នោត (អាចទទួលបានពីមន្ត្រីបោះឆ្នោតស្រុករបស់អ្នក) ដោយលះបង់សិទ្ធិចំពោះសន្លឹកឆ្នោតសម្ងាត់ ។
- **បន្តទំនាក់ទំនង ។** នៅពេលអ្នកចុះឈ្មោះជាអ្នកបោះឆ្នោតជាយោធា ឬអ្នកនៅបរទេស អ្នកនឹងបន្តទទួលបានសន្លឹកឆ្នោត និងឯកសារបោះឆ្នោតពីមន្ត្រីបោះឆ្នោតស្រុករបស់អ្នកនៅមុនការបោះឆ្នោតនីមួយៗ ។ យើងសូមលើកទឹកចិត្តឱ្យអ្នកធ្វើបច្ចុប្បន្នភាពការចុះឈ្មោះរបស់អ្នកជាដៀងរាល់ឆ្នាំ ប្រសិនបើចាំបាច់ ប៉ុន្តែ អ្នក ត្រូវ ចុះឈ្មោះបោះឆ្នោតឡើងវិញប្រសិនបើអ្នកប្តូរអាសយដ្ឋាន ឈ្មោះ ឬការគាំទ្របក្សនយោបាយរបស់អ្នក ឬប្រសិនបើអ្នកមិនចូលរួមនៅក្នុងការបោះឆ្នោតសកលទូទាំងរដ្ឋចំនួនបួនជាប់ៗគ្នា ។ សូមចូលទៅកាន់គេហទំព័រ sos.ca.gov/elections/voter-registration/military-overseas-voters ដើម្បីទទួលបានធនធានបោះឆ្នោតបន្ថែមដែលរៀបចំជាពិសេសសម្រាប់អ្នក ។

កាលបរិច្ឆេទត្រូវចងចាំ ៖

ថ្ងៃទី 18 ខែកុម្ភៈ ថ្ងៃចុងក្រោយក្នុងការចុះឈ្មោះបោះឆ្នោត និងស្នើសុំសន្លឹកឆ្នោត ។

ថ្ងៃទី 25 ខែកុម្ភៈ ថ្ងៃចុងក្រោយក្នុងការធ្វើបច្ចុប្បន្នភាព ឬប្តូររបៀបដែលអ្នកចង់ទទួលសន្លឹកឆ្នោតរបស់អ្នក ។

ថ្ងៃទី 3 ខែមីនា ថ្ងៃបោះឆ្នោត ។ សន្លឹកឆ្នោតដែលបានផ្ញើត្រូវបិទតែម្យ៉ាងប្រសិនបើនៅ ឬមុនថ្ងៃបោះឆ្នោត និង ទៅដល់ការិយាល័យបោះឆ្នោតស្រុករបស់អ្នកមិនហួសពី **ថ្ងៃទី 6 ខែមីនា** ។ សន្លឹកឆ្នោតដែលផ្ញើតាមទូរសារត្រូវបញ្ជូនទៅការិយាល័យបោះឆ្នោតស្រុករបស់អ្នកត្រឹមពេលបិទស្ថានីយបោះឆ្នោត មិនហួសពីម៉ោង 8:00 យប់ ម៉ោងប៉ាស៊ីហ្វិក នៅថ្ងៃបោះឆ្នោត ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖

រដ្ឋលេខាធិការនៃរដ្ឋ California

កម្មវិធីជំនួយការបោះឆ្នោតសហព័ន្ធ



(800) 345-VOTE (8683)



(800) 438-VOTE (8683)



www.sos.ca.gov/elections/voter-registration/military-overseas-voters/



www.fvap.gov

ការបោះឆ្នោតបណ្តោះអាសន្ន

ប្រសិនបើគ្មានឈ្មោះរបស់អ្នកនៅលើបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅកន្លែងបោះឆ្នោត ឬមណ្ឌលបោះឆ្នោតរបស់អ្នកទេ នោះអ្នកមានសិទ្ធិបោះឆ្នោតសន្លឹកឆ្នោតបណ្តោះអាសន្ន ។

តើអ្វីទៅជាសន្លឹកឆ្នោតបណ្តោះអាសន្ន?

សន្លឹកឆ្នោតបណ្តោះអាសន្នគឺជាសន្លឹកឆ្នោតទូទៅដែលត្រូវបានដាក់នៅក្នុងស្រោមសំបុត្រពិសេសនៅមុនពេលដាក់នៅក្នុងប៊ិបឆ្នោត ។

តើនរណាបោះឆ្នោតសន្លឹកឆ្នោតបណ្តោះអាសន្ន?

សន្លឹកឆ្នោតបណ្តោះអាសន្នគឺជាសន្លឹកឆ្នោតដែលបោះដោយអ្នកបោះឆ្នោតដែលជឿថា ខ្លួនត្រូវបានចុះឈ្មោះបោះឆ្នោតទោះបីឈ្មោះរបស់គាត់មិនមាននៅក្នុងបញ្ជីបោះឆ្នោតផ្លូវការនៅកន្លែងបោះឆ្នោត ឬមណ្ឌលបោះឆ្នោតក៏ដោយ ។

អ្នកបោះឆ្នោតតាមប្រៃសណីយ៍អាចនឹងត្រូវបោះឆ្នោតដោយប្រើសន្លឹកឆ្នោតបណ្តោះអាសន្ន ប្រសិនបើអ្នកបោះឆ្នោតចង់បោះឆ្នោតដោយផ្ទាល់នៅកន្លែងបោះឆ្នោត ឬមណ្ឌលបោះឆ្នោត ប៉ុន្តែមិនបានទទួលសន្លឹកឆ្នោត ឬមិនមានសន្លឹកឆ្នោត ជាប់ខ្លួន ។

តើសន្លឹកឆ្នោតបណ្តោះអាសន្នរបស់ខ្ញុំនឹងត្រូវរាប់ជាសន្លឹកឆ្នោតបានការដែរឬទេ?

សន្លឹកឆ្នោតបណ្តោះអាសន្នរបស់អ្នកនឹងត្រូវរាប់បន្ទាប់ពីមន្ត្រីបោះឆ្នោតបានបញ្ជាក់ថា អ្នកត្រូវបានចុះឈ្មោះបោះឆ្នោតនៅក្នុងស្រុកនោះ ហើយអ្នកមិនទាន់បោះឆ្នោតនៅក្នុងការបោះឆ្នោតនោះ ។

អ្នកអាចបោះសន្លឹកឆ្នោតបណ្តោះអាសន្ននៅកន្លែងបោះឆ្នោត ឬមណ្ឌលបោះឆ្នោតណាមួយនៅក្នុងស្រុកដែលអ្នកបានចុះឈ្មោះបោះឆ្នោត ប៉ុន្តែមានតែការប្រកួតប្រជែងបោះឆ្នោតដែលអ្នកមានសិទ្ធិបោះឆ្នោត ឱ្យប៉ុណ្ណោះដែលនឹងត្រូវរាប់ ។

តើអ្នកអាចពិនិត្យស្ថានភាពសន្លឹកឆ្នោតបណ្តោះអាសន្នរបស់អ្នកបានដោយរបៀបណា?

 អ្នកអាចពិនិត្យស្ថានភាពសន្លឹកឆ្នោតបណ្តោះអាសន្នរបស់អ្នកបានតាមរយៈគេហទំព័រ voterstatus.sos.ca.gov ។

ជម្រើសមួយទៀត គ្រប់អ្នកបោះឆ្នោតដែលបោះឆ្នោតដោយប្រើសន្លឹកឆ្នោតបណ្តោះអាសន្នមានសិទ្ធិសាកសួរមន្ត្រីបោះឆ្នោតប្រចាំស្រុករបស់ខ្លួនថា តើ សន្លឹកឆ្នោតត្រូវបានរាប់ដែរឬទេ បើមិនបានរាប់ តើដោយសារមូលហេតុអ្វី ។

 សូមចូលមើលគេហទំព័រ sos.ca.gov/elections/ballot-status សម្រាប់បញ្ជីទំនាក់ទំនងប្រចាំស្រុក និងព័ត៌មានអំពីរបៀបពិនិត្យមើលស្ថានភាពសន្លឹកឆ្នោតបណ្តោះអាសន្នរបស់អ្នក ។



ច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត អនាគតនៃការបោះឆ្នោតក្នុងរដ្ឋ California

បើសិនអ្នករស់នៅក្នុងស្រុក Amador, Butte, Calaveras, El Dorado, Fresno, Los Angeles, Madera, Mariposa, Napa, Nevada, Orange, Sacramento, San Mateo, Santa Clara ឬ Tuolumne អ្នកអាចបោះឆ្នោតក្នុងមណ្ឌលបោះឆ្នោតណាមួយ ក៏បានក្នុងស្រុករបស់អ្នក ។ សូមចូលទៅមើល voterschoice.sos.ca.gov ។ អ្នកបោះឆ្នោតក្នុងតំបន់ដែលចូលរួម នឹងមានបី ជម្រើស សម្រាប់របៀបបោះឆ្នោត ៖

បោះឆ្នោតតាមតាមប្រៃសណីយ៍: អ្នកអាចធ្វើតាមប្រៃសណីយ៍នូវសន្លឹកឆ្នោតដែលបានគូសហើយ ពេលអ្នកបានទទួលវាភ្លាម ។ មិនតម្រូវឲ្យបិទតែមេ ។

ហិបឆ្នោត: អ្នកអាចយកសន្លឹកឆ្នោតដែលបានគូសហើយរបស់អ្នកទៅដាក់តាមហិបឆ្នោតក្នុងស្រុកណាមួយ ពេលអ្នកបានទទួលវាភ្លាម ។ មិនតម្រូវឲ្យបិទតែមេ ។

មណ្ឌលបោះឆ្នោត: បណ្តាមណ្ឌលបោះឆ្នោត នឹងជំនួសស្ថានីយ៍បោះឆ្នោត ។ អ្នកអាចបោះឆ្នោតដោយផ្ទាល់នៅតាមមណ្ឌលបោះឆ្នោតក្នុងស្រុក របស់អ្នក ។ មណ្ឌលបោះឆ្នោត នឹងបើកទ្វាររយៈពេលយ៉ាងតិច 11 ថ្ងៃ រហូតដល់ថ្ងៃបោះឆ្នោត និងរាប់បញ្ចូលទាំងថ្ងៃបោះឆ្នោត ។ នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ អ្នកអាច:

- បោះឆ្នោតដោយផ្ទាល់
- ចុះឈ្មោះបោះឆ្នោត ឬធ្វើបច្ចុប្បន្នភាពការចុះឈ្មោះបោះឆ្នោត
- ដាក់សន្លឹកឆ្នោតរបស់អ្នកដែលបានគូសហើយ
- សុំដូរសន្លឹកឆ្នោត
- បោះឆ្នោតដោយប្រើម៉ាស៊ីនសម្រួលការបោះឆ្នោត
- សុំជំនួយ និងឯកសារបោះឆ្នោតជាពហុភាសា

ហេតុអ្វីធ្វើការផ្លាស់ប្តូរ?

ច្បាប់ស្តីពីជម្រើសអ្នកបោះឆ្នោតរដ្ឋ California បានក្លាយជាច្បាប់ធរមានក្នុងឆ្នាំ 2016 ដើម្បីធ្វើឲ្យការបោះឆ្នោតកាន់តែមានភាពងាយស្រួល និងអាចទទួលបាន ។ អ្នកអាចជ្រើសរើសពីរបៀប ពេលវេលា និងទីកន្លែងអ្នកបោះឆ្នោត ។

តើខ្ញុំបោះឆ្នោតនៅពេលណា?

អ្នកនឹងទទួលបានសន្លឹកឆ្នោតរបស់អ្នក នៅក្នុងសប្តាហ៍ធ្វើតាមប្រៃសណីយ៍ មុនការបោះឆ្នោត ។ បន្ទាប់ពីគូសសន្លឹកឆ្នោតរបស់អ្នកហើយ អ្នក អាចធ្វើតាមប្រៃសណីយ៍ត្រឡប់មកវិញ ឬដាក់នៅតាមហិបឆ្នោតតាមតំបន់ណាមួយ ឬនៅមណ្ឌលបោះឆ្នោត ។ មណ្ឌលបោះឆ្នោត នឹងបើកទ្វារ សម្រាប់ការបោះឆ្នោតផ្ទាល់ រយៈពេលយ៉ាងតិច 11 ថ្ងៃ រហូតដល់ថ្ងៃបោះឆ្នោត និងរាប់បញ្ចូលទាំងថ្ងៃបោះឆ្នោត ។

តើខ្ញុំរកហិបឆ្នោត ឬមណ្ឌលបោះឆ្នោតនៅឯណា?


អ្នកអាចរកហិបឆ្នោត ឬមណ្ឌលបោះឆ្នោត ក្នុងស្រុករបស់អ្នក sos.ca.gov/elections/voters-choice-act/vca-voting-locations ។

ចុះបើខ្ញុំមិនទទួលបានសន្លឹកឆ្នោតរបស់ខ្ញុំ?

សូមទៅកាន់មណ្ឌលបោះឆ្នោតណាមួយក្នុងស្រុករបស់អ្នក ឬទូរស័ព្ទទៅមន្ត្រីបោះឆ្នោតក្នុងស្រុករបស់អ្នក ដើម្បីស្នើសុំសន្លឹកឆ្នោតជំនួស ។

ចុះបើខ្ញុំមិនស្ថិតក្នុងស្រុកដែលចូលរួម?

បើសិនអ្នករស់នៅក្នុងស្រុកដែលមិនកំពុងចូលរួមក្នុងច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត អ្នកនឹងបន្តធ្វើការបោះឆ្នោត តាមប្រៃសណីយ៍ ឬនៅកន្លែងបោះឆ្នោត ។ សូមទាក់ទងមកលេខទូរស័ព្ទទាន់ហេតុការណ៍របស់រដ្ឋលេខាធិការ តាមលេខ (800) 345-VOTE (8683) សម្រាប់ព័ត៌មានបន្ថែម ។



របៀបបោះឆ្នោតតាមប្រៃសណីយ៍

តើអ្នកណាអាចបោះឆ្នោតតាមប្រៃសណីយ៍?

អ្នកបោះឆ្នោតដែលបានចុះឈ្មោះ អាចបោះឆ្នោតតាមប្រៃសណីយ៍ ។ អ្នកអាចស្នើសុំសន្លឹកឆ្នោតសម្រាប់បោះតាមប្រៃសណីយ៍ពីមន្ត្រីបោះឆ្នោតប្រចាំស្រុករបស់អ្នក យ៉ាងតិច 7 ថ្ងៃ មុនការបោះឆ្នោត ឬអ្នកអាចចុះឈ្មោះជាអ្នកបោះឆ្នោតតាមប្រៃសណីយ៍អចិន្ត្រៃយ៍ ហើយសន្លឹកឆ្នោត នឹងត្រូវផ្ញើទៅអ្នកតាមប្រៃសណីយ៍ដោយស្វ័យប្រវត្តិ មុនពេលការបោះឆ្នោតម្តងៗ ។

បើសិនអ្នករស់នៅក្នុងស្រុក Amador, Butte, Calaveras, El Dorado, Fresno, Madera, Mariposa, Napa, Nevada, Orange, Sacramento, San Mateo, Santa Clara ឬស្រុក Tuolumne សន្លឹកឆ្នោតសម្រាប់បោះតាមប្រៃសណីយ៍ នឹងត្រូវផ្ញើទៅអ្នកដោយស្វ័យប្រវត្តិ ។ សូមមើល voterschoice.sos.ca.gov ឬមើលទំព័រ 28 នៃឯកសារណែនាំនេះសម្រាប់ព័ត៌មានបន្ថែម ។

របៀបទទួលបានសន្លឹកឆ្នោតសម្រាប់បោះតាមប្រៃសណីយ៍

អ្នកត្រូវតែស្នើសុំសន្លឹកឆ្នោតសម្រាប់បោះតាមប្រៃសណីយ៍ មិនឲ្យយូរជាងថ្ងៃ ថ្ងៃទី 25 ខែកុម្ភៈ ។ នេះគឺជារបៀប៖

 បំពេញពាក្យសុំសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ នៅក្នុង ឯកសារព័ត៌មានណែនាំអ្នកបោះឆ្នោតប្រចាំស្រុករបស់អ្នក ។

ឬ

 ចូលទៅកាន់ vote.ca.gov ហើយបំពេញពាក្យសុំសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍

របៀបផ្ញើសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍របស់អ្នកមកវិញ

បន្ទាប់ពីធ្វើការជ្រើសរើសនៅលើសន្លឹកឆ្នោតសម្រាប់បោះតាមប្រៃសណីយ៍រួចហើយ ចូរដាក់វាក្នុងស្រោមសំបុត្រ ដែលការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នកផ្តល់ឲ្យ ហើយបិទវាឲ្យជិត ។ សុំឲ្យ លើស្រោមសំបុត្រត្រង់កន្លែងដែលគេកំណត់ ។ អ្នកមានជម្រើសច្រើនសម្រាប់ផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញ ។

ដើម្បីធ្វើឲ្យប្រាកដថា សន្លឹកឆ្នោតរបស់អ្នកមកដល់តាមកាលកំណត់ សូមផ្ញើវាត្រឡប់មកវិញ ៖

 តាមប្រៃសណីយ៍—ត្រូវតែមានត្រាប្រៃសណីយ៍ត្រឹមថ្ងៃ ឬមុនថ្ងៃ 3 មីនា ហើយការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នកទទួលបាន មិនឲ្យហួសពីថ្ងៃ 6 មីនា ។ មិនតម្រូវឲ្យបិទតែមេ! ។

 ដោយផ្ទាល់ — ដាក់នៅការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក មណ្ឌលបោះឆ្នោតណាមួយ ឬកន្លែងបោះឆ្នោតក្នុងរដ្ឋ California ឬទីតាំងហិបឆ្នោតណាមួយ មុនការបោះឆ្នោតបិទនៅម៉ោង 8:00 ល្ងាច 3 មីនា ។

ច្បាប់រដ្ឋ ផ្តល់សេរីភាពដល់អ្នកបោះឆ្នោតក្នុងការឲ្យនរណាម្នាក់ ដែលពួកគេជ្រើសរើស ប្រគល់សន្លឹកឆ្នោតសម្រាប់បោះតាមប្រៃសណីយ៍របស់ពួកគេ ។ ប៉ុន្តែ យើងសូមណែនាំឲ្យលោកអ្នកសុំប្រគល់សន្លឹកឆ្នោតដែលបានគូសហើយរបស់អ្នក ទៅអ្នកណាដែលអ្នកទុកចិត្តប៉ុណ្ណោះ ។ ហើយមិនត្រូវប្រគល់សន្លឹកឆ្នោតបោះតាមប្រៃសណីយ៍របស់អ្នកឲ្យសោះ បើសិនអ្នកមិនបានបិទ ហើយសុំឲ្យនៅលើខ្នងនៃស្រោមសំបុត្រ ដែលធ្វើត្រឡប់មកការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក ។

បើទោះជាអ្នកបានទទួលសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ និងស្រោមសំបុត្រ អ្នកនៅតែអាចបោះឆ្នោតដោយផ្ទាល់នៅតាមស្ថានីយ៍បោះឆ្នោត នៅថ្ងៃបោះឆ្នោត ។ សូមយកសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ទៅកាន់ស្ថានីយ៍បោះឆ្នោត ហើយប្រគល់វាទៅឲ្យមន្ត្រីបោះឆ្នោត ដើម្បីប្តូរយកសន្លឹកឆ្នោតសម្រាប់បោះនៅស្ថានីយ៍បោះឆ្នោត ។ បើសិនអ្នកមិនមានសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ និងស្រោមសំបុត្រ អ្នកត្រូវបោះឆ្នោត ដោយប្រើសន្លឹកឆ្នោតបណ្តោះអាសន្ន ។ នេះដើម្បីធ្វើឲ្យប្រាកដថាអ្នកមិនទាន់បានបោះឆ្នោតទេ ។ (សូមមើលទំព័រ 27 នៃឯកសារណែនាំនេះ សម្រាប់ព័ត៌មានបន្ថែមអំពីសន្លឹកឆ្នោតបណ្តោះអាសន្ន ។)

សន្លឹកឆ្នោតមានតែមួយដែលបានបង់មុន

‘អត់តែម អត់បញ្ហា’—ស្រាមសំបុត្រទាំងអស់សម្រាប់ផ្ញើសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ ក្នុងរដ្ឋ California ឥឡូវនេះមានតែមួយដែលបានបង់មុន ដើម្បីធានាថា ការបោះឆ្នោតធ្វើឡើងដោយឥតគិតថ្លៃ ហើយងាយស្រួលសម្រាប់គ្រប់អ្នកបោះឆ្នោតទាំងអស់នៅរដ្ឋ California ។ បន្ទាប់ពីអ្នកបានបំពេញសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍របស់អ្នករួចហើយ សូមដាក់វាក្នុងស្រោមសំបុត្រសម្រាប់ផ្ញើត្រឡប់មកវិញ បិទស្រោមសំបុត្រ ហើយសុំឲ្យនៅលើបន្ទាត់ដែលគេកំណត់ ហើយដាក់វាទៅក្នុងប្រអប់សំបុត្រ ។

ជំនួយសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព

រដ្ឋ California ប្តេជ្ញាឲ្យបានក្នុងការធានាអ្នកបោះឆ្នោតគ្រប់គ្នា អាចបោះសន្លឹកឆ្នោតរបស់ពួកគេដោយសម្ងាត់ និងដោយឯករាជ្យ ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីជំនួយអ្វីខ្លះ ដែលស្រុករបស់អ្នកផ្តល់ឲ្យដល់អ្នកបោះឆ្នោតដែលមានពិការភាព សូមឆែកមើលឯកសារព័ត៌មានណែនាំអ្នកបោះឆ្នោត ក្នុងស្រុករបស់អ្នក ឬទាក់ទងមកស្រុករបស់អ្នក ។ ព័ត៌មានទំនាក់ទំនងប្រចាំស្រុកមាននៅលើទំព័រ 35 នៃឯកសារណែនាំនេះ ។

ការបោះឆ្នោតនៅស្ថានីយ៍បោះឆ្នោត ឬមណ្ឌលបោះឆ្នោត

បើសិនអ្នកត្រូវការជំនួយក្នុងការគូសសន្លឹកឆ្នោតរបស់អ្នក អ្នកអាចជ្រើសរើសមនុស្សហូតដល់ទៅពីរនាក់ ដើម្បីជួយអ្នក ។ បុគ្គលនេះ អាចជា ៖

- និយោជករបស់អ្នក ឬនរណាម្នាក់ ដែលបម្រើការងារជាមួយ
- មេដឹកនាំសហជីពរបស់អ្នក ឬនរណាម្នាក់ ដែលបម្រើការក្នុងសហជីពរបស់អ្នក

ការបោះឆ្នោតនៅតែមជ្ឈមណ្ឌលអនុញ្ញាតឲ្យអ្នកចតនៅជិតបំផុតជាប់នឹងកន្លែងបោះឆ្នោត ។ មន្ត្រីបោះឆ្នោត នឹងយកឲ្យអ្នកនូវបញ្ជីឈ្មោះឲ្យស៊ីហ្គេ សន្លឹកឆ្នោត និងសម្ភារៈបោះឆ្នោតដទៃទៀត ដែលអ្នកអាចត្រូវការ មិនថាអ្នកស្ថិតនៅតែមជ្ឈមណ្ឌល ឬក្នុងឡាននោះទេ ។ ទាក់ទងទៅការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក ដើម្បីឆែកមើលថាមានរៀបចំការបោះឆ្នោតនៅតែមជ្ឈមណ្ឌល នៅស្ថានីយ៍បោះឆ្នោត ឬមណ្ឌលបោះឆ្នោតឬអត់ ។

គ្រប់ស្ថានីយ៍បោះឆ្នោត និងមណ្ឌលបោះឆ្នោត ត្រូវឲ្យមានផ្លូវសម្រួលសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព ហើយនិងម៉ាស៊ីនសម្រួលការបោះឆ្នោត ។

មណ្ឌលបោះឆ្នោត មានសម្រាប់អ្នកបោះឆ្នោត ដែលរស់នៅក្នុងស្រុក Amador, Butte, Calaveras, El Dorado, Fresno, Los Angeles, Madera, Mariposa, Napa, Nevada, Orange, Sacramento, San Mateo, Santa Clara និងស្រុក Tuolumne ។ សូមមើលទំព័រ 28 សម្រាប់ព័ត៌មានបន្ថែមអំពីច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត និងមណ្ឌលបោះឆ្នោត ។

ការបោះឆ្នោតនៅតាមគេហដ្ឋាន

ប្រព័ន្ធបោះឆ្នោតតាមប្រៃសណីយ៍សម្រួលពីចម្ងាយ (RAVBM) ផ្តល់ឲ្យនូវជម្រើសសម្រួលសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព ឲ្យទទួលបានសន្លឹកឆ្នោតនៅគេហដ្ឋាន ហើយគូសជ្រើសរើសដោយឯករាជ្យ និងដោយសម្ងាត់ មុនធ្វើត្រឡប់មកមន្ត្រីបោះឆ្នោតវិញ ។ ទាក់ទងមកមន្ត្រីបោះឆ្នោតប្រចាំស្រុកសម្រាប់ព័ត៌មានបន្ថែម ។

ឯកសារព័ត៌មានណែនាំសម្រាប់អ្នកបោះឆ្នោតជាទម្រង់អូឌីយ៉ូ និងបោះពុម្ពផ្សាយ

ឯកសារណែនាំនេះ មានជាទម្រង់អូឌីយ៉ូ និងបោះពុម្ពផ្សាយ ។ ឯកសារណែនាំនេះ ផ្តល់ជូនដោយឥតគិតថ្លៃ ជាភាសាអង់គ្លេស ចិន ហ៊ីនឌី ជប៉ុន ខ្មែរ កូរ៉េ អេស៉្បាញ តាកាឡុក ថៃ និងវៀតណាម ។

ដើម្បីកុំម៉ឺង ៖



ទូរស័ព្ទមកលេខទូរស័ព្ទទាន់ហេតការណ៍សម្រាប់អ្នកបោះឆ្នោត ឥតគិតថ្លៃរបស់រដ្ឋលេខាធិការ តាមលេខ (800) 345-VOTE (8683)



សូមចូលទៅមើល vote.ca.gov



ទាញយកទម្រង់អូឌីយ៉ូ MP3 តាមអាសយដ្ឋាន voterguide.sos.ca.gov/en/audio

សំណួរដែលគេសួរញឹកញាប់

តើចុះឈ្មោះខ្ញុំដើម្បីបោះឆ្នោតឬ?

ដើម្បីមានសិទ្ធិចុះឈ្មោះបោះឆ្នោតនៅរដ្ឋ California អ្នកត្រូវតែ ៖

- មានសញ្ជាតិអាមេរិក និងជាពលរដ្ឋ California
- មានអាយុចាប់ពី 18 ឆ្នាំឡើង គិតត្រឹមថ្ងៃបោះឆ្នោត
- មិនកំពុងជាប់ពន្ធនាគាររដ្ឋ ឬរដ្ឋសហព័ន្ធ ឬទទួលបានការដោះលែងដោយមានលក្ខខណ្ឌមុន ដោយត្រូវបានកាត់ឱ្យជាប់ទោសពីបទឧក្រិដ្ឋ និង
- មិនត្រូវបានតុលាការកម្រើកថាមានស្មារតីមិនគ្រប់គ្រាន់ដើម្បីបោះឆ្នោត ។

ដើម្បីពិនិត្យមើលស្ថានភាពចុះឈ្មោះរបស់អ្នកបោះឆ្នោត សូមចូលទៅមើល voterstatus.sos.ca.gov ។

ចុះបើខ្ញុំភ្លេចទៅចុះឈ្មោះបោះឆ្នោត ឬធ្វើបច្ចុប្បន្នភាពការចុះឈ្មោះរបស់ខ្ញុំ?

គ្មានបញ្ហា! ច្បាប់ថ្មី អនុញ្ញាតឱ្យអ្នកទៅចុះឈ្មោះបោះឆ្នោត ហើយបោះឆ្នោតបានដល់ម៉ោង 8:00 ល្ងាច នៅថ្ងៃបោះឆ្នោត នៅការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក ឬនៅមណ្ឌល ឬស្ថានីយ៍បោះឆ្នោតណាមួយក្នុងស្រុករបស់អ្នក ។ គេហទំព័រណែនាំការបោះឆ្នោត ដោយមានលក្ខខណ្ឌ (CVR) ហើយដែលគេនិយាយជាទូទៅថា ចុះឈ្មោះអ្នកបោះឆ្នោតនៅថ្ងៃតែមួយ ។

ខាងក្រោមនេះ គឺជាជំហានប្រែប្រួលដំណើរការ ៖

1. ទៅកាន់ការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក មណ្ឌលបោះឆ្នោត ឬស្ថានីយ៍បោះឆ្នោតមួយនៅក្នុងស្រុករបស់អ្នក ដែលគេអាចរកបាននៅក្នុងឯកសារព័ត៌មានណែនាំអ្នកបោះឆ្នោតប្រចាំស្រុករបស់អ្នក ឬទៅមើល vote.ca.gov ។
2. បំពេញប័ណ្ណចុះឈ្មោះអ្នកបោះឆ្នោត ។
3. គូសសន្លឹកឆ្នោតរបស់អ្នកនៅការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក មណ្ឌលបោះឆ្នោត ឬស្ថានីយ៍បោះឆ្នោត ។
4. ពេលដែលមន្ត្រីបោះឆ្នោតប្រចាំស្រុករបស់អ្នក ដំណើរការការចុះឈ្មោះរបស់អ្នក ហើយសម្រេចថាអ្នកមានសិទ្ធិចូលរួម អ្នកនឹងត្រូវបានគេចុះឈ្មោះបោះឆ្នោត ហើយសន្លឹកឆ្នោតរបស់អ្នក នឹងត្រូវបានគេរាប់ ។
5. ពិនិត្យមើលថាតើសន្លឹកឆ្នោតរបស់អ្នកត្រូវបានគេរាប់ ដោយចូលទៅមើល voterstatus.sos.ca.gov ។ ការិយាល័យបោះឆ្នោតប្រចាំស្រុកមានរយៈពេលដល់ទៅ 60 ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដើម្បីផ្តល់ជូនព័ត៌មាននេះ ។

តើខ្ញុំអាចស្វែងយល់ពីបេក្ខជន និងសំណើផ្សេងៗនៅកន្លែងណា?

សូមពិនិត្យមើលឯកសារព័ត៌មានណែនាំអ្នកបោះឆ្នោតប្រចាំស្រុករបស់អ្នក សម្រាប់ព័ត៌មានអំពីបេក្ខជនឈរឈ្មោះប្រចាំមូលដ្ឋាន និងវិធានការផ្សេងៗ ។ នៅទំព័រទី 10 នៃឯកសារណែនាំនេះ អ្នកនឹងឃើញព័ត៌មានអំពីសំណើពេញរដ្ឋ ។

កម្រិតចំណាយលើយុទ្ធនាការស្ម័គ្រចិត្តរបស់រដ្ឋ California មិនអនុវត្តទៅលើបេក្ខជនសម្រាប់អណត្តិសហព័ន្ធឡើយ រាប់ទាំង ប្រធានាធិបតីព្រឹទ្ធសភាសហរដ្ឋអាមេរិក និងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក ។ បេក្ខជនតំណាងរាស្ត្រសហរដ្ឋអាមេរិកទាំងអស់ អាចជាវកន្លែងសម្រាប់ចុះផ្សាយសេចក្តីថ្លែងការណ៍របស់បេក្ខជននៅក្នុងឯកសារព័ត៌មានណែនាំអ្នកបោះឆ្នោតប្រចាំស្រុក ។ ប៉ុន្តែបេក្ខជនខ្លះ ជ្រើសរើសមិនជាវកន្លែងសម្រាប់ចុះផ្សាយសេចក្តីថ្លែងការណ៍មួយនោះទេ ។

បេក្ខជនដែលឈរឈ្មោះសភា និងព្រឹទ្ធសភា អាចជាវកន្លែងសម្រាប់ចុះផ្សាយសេចក្តីថ្លែងការណ៍របស់បេក្ខជន ក្នុងឯកសារព័ត៌មានណែនាំអ្នកបោះឆ្នោតប្រចាំស្រុកនានា បើសិនពួកគេយល់ព្រមរក្សាការចំណាយសម្រាប់ធ្វើយុទ្ធនាការឱ្យស្ថិតក្រោមចន្លងកំណត់មួយ ។ បេក្ខជនឈរឈ្មោះព្រឹទ្ធសភា មានខ្ទង់ចំណាយមិនលើសពី 930,000 ដុល្លារ ក្នុងការបោះឆ្នោតបឋម ។ បេក្ខជនឈរឈ្មោះសភា មានខ្ទង់ចំណាយមិនលើសពី 620,000 ដុល្លារ នៅក្នុងការបោះឆ្នោតបឋម ។

ដើម្បីស្វែងរកសេចក្តីថ្លែងការណ៍ពីបេក្ខជនឈរឈ្មោះប្រធានាធិបតី សូមចូលទៅមើលវិបសាយថវិកាសាធារណៈដែលមានអាសយដ្ឋាន vote.ca.gov ។

ដើម្បីស្វែងរកវិភាគទានចូលរួមយុទ្ធនាការសម្រាប់បេក្ខជនឈរឈ្មោះប្រចាំមូលដ្ឋាន និងរដ្ឋ សូមចូលទៅមើលវិបសាយថវិកាសាធារណៈដែលមានអាសយដ្ឋាន powersearch.sos.ca.gov ។

ដើម្បីស្វែងរកវិភាគទានចូលរួមយុទ្ធនាការសម្រាប់បេក្ខជនឈរឈ្មោះជាប្រធានាធិបតី និងសភា សូមចូលទៅមើលវិបសាយថវិកាសាធារណៈ គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ ដែលមានអាសយដ្ឋាន www.fec.gov ។

សំណួរដែលគេសួរញឹកញាប់

នៅលើប្រព័ន្ធបោះឆ្នោតប្រជាជន អ្នកក៏អាច ៖

- ស្វែងរកវិភាគទានចូលរួមយុទ្ធនាការ និងសកម្មភាពបញ្ចុះបញ្ចូល
- មើលឯកសារណែនាំអ្នកបោះឆ្នោតនេះជាភាសាផ្សេងទៀត
- ឆែកមើលស្ថានភាពចុះឈ្មោះបោះឆ្នោត និងព័ត៌មានអំពីការចុះឈ្មោះ
- ស្វែងរកស្ថានីយ៍បោះឆ្នោតរបស់អ្នក ឬមណ្ឌលបោះឆ្នោតមួយ នៅថ្ងៃបោះឆ្នោត
- ស្នើសុំព័ត៌មានអំពីសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍
- អានព័ត៌មានមានសារប្រយោជន៍ សម្រាប់អ្នកបោះឆ្នោតលើកដំបូង
- មើលលទ្ធផលបោះឆ្នោតផ្សាយបន្តផ្ទាល់ ក្រោយការបោះឆ្នោតបិទ នៅថ្ងៃបោះឆ្នោត
- សិក្សាស្វែងយល់អំពីការកែលម្អលើការបោះឆ្នោតដ៏គួរឱ្យរំភើបចិត្ត នៅក្នុងស្រុក Amador, Butte, Calaveras, El Dorado, Fresno, Los Angeles, Madera, Mariposa, Napa, Nevada, Orange, Sacramento, San Mateo, Santa Clara និងស្រុក Tuolumne

តើខ្ញុំបោះឆ្នោតនៅឯណា?

គ្រប់ស្រុក មានស្ថានីយ៍បោះឆ្នោត ឬមណ្ឌលបោះឆ្នោតច្រើនបើកដំណើរនៅថ្ងៃបោះឆ្នោត ។ ស្រុកជាច្រើនក៏មានទីកន្លែងបោះឆ្នោតដោយផ្ទាល់ និងកន្លែងបោះឆ្នោតមុនកាលកំណត់ផងដែរ ។ ដើម្បីស្វែងរកជម្រើសនានាក្នុងស្រុករបស់អ្នក សូមចូលទៅមើល vote.ca.gov ឬឆែកឯកសារព័ត៌មានណែនាំអ្នកបោះឆ្នោតប្រចាំស្រុករបស់អ្នក ។

អ្នកក៏អាចទូរស័ព្ទទៅលេខទូរស័ព្ទទាន់ហេតុការណ៍សម្រាប់អ្នកបោះឆ្នោត ឥតគិតថ្លៃរបស់រដ្ឋលេខាធិការ តាមលេខ (800) 345-VOTE (8683) ។

អ្នកក៏អាចសរសេរសារជាអក្សរ *Vote* ផ្ញើទៅ GOVOTE (468683) ដើម្បីស្វែងរកទីតាំងនៃស្ថានីយ៍បោះឆ្នោតរបស់អ្នក ។

បើសិនអ្នករស់នៅក្នុងស្រុក Amador, Butte, Calaveras, El Dorado, Fresno, Los Angeles, Madera, Mariposa, Napa, Nevada, Orange, Sacramento, San Mateo, Santa Clara ឬ Tuolumne អ្នកអាចបោះឆ្នោតក្នុងមណ្ឌលបោះឆ្នោតណាមួយក៏បានក្នុងស្រុករបស់អ្នក ។ សូមចូលទៅមើល voterschoice.sos.ca.gov ឬមើលទំព័រ 28 នៃឯកសារណែនាំនេះ សម្រាប់ព័ត៌មានបន្ថែម ។

តើខ្ញុំបោះឆ្នោតតាមប្រៃសណីយ៍ដោយរបៀបណា?

អ្នកបោះឆ្នោតដែលបានចុះឈ្មោះ អាចបោះឆ្នោតតាមប្រៃសណីយ៍ ។ អ្នកត្រូវតែស្នើសុំសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ ពីការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក យ៉ាងតិចរយៈពេល 7 ថ្ងៃមុនការបោះឆ្នោត ។ សូមមើលទំព័រ 35 សម្រាប់ព័ត៌មានទំនាក់ទំនងរបស់ស្រុកអ្នក ។ អ្នកក៏អាចចុះឈ្មោះជាអ្នកបោះឆ្នោតតាមប្រៃសណីយ៍អចិន្ត្រៃយ៍បានផងដែរ ហើយសន្លឹកឆ្នោត នឹងត្រូវផ្ញើដោយស្វ័យប្រវត្តិមកឲ្យអ្នកមុនការបោះឆ្នោតម្តងៗ ។

បើសិនអ្នករស់នៅក្នុងស្រុក Amador, Butte, Calaveras, El Dorado, Fresno, Madera, Mariposa, Napa, Nevada, Orange, Sacramento, San Mateo, Santa Clara ឬស្រុក Tuolumne សន្លឹកឆ្នោតសម្រាប់បោះតាមប្រៃសណីយ៍ នឹងត្រូវផ្ញើទៅអ្នកដោយស្វ័យប្រវត្តិ ។ សូមចូលទៅមើល voterschoice.sos.ca.gov ឬមើលទំព័រ 28 នៃឯកសារណែនាំនេះ សម្រាប់ព័ត៌មានបន្ថែម ។

តើតែម្ចាស់តម្លៃប៉ុន្មានសម្រាប់ការបោះឆ្នោតតាមប្រៃសណីយ៍?

គ្មានតែម គ្មានបញ្ហា! តែមសម្រាប់ស្រាមសំបុត្រសម្រាប់ការបោះឆ្នោតតាមប្រៃសណីយ៍ ត្រូវបានស្រុកបង់មុនរួចហើយ និងឥតគិតប្រាក់សម្រាប់អ្នកបោះឆ្នោតទាំងអស់ក្នុងរដ្ឋ California ។

តើខ្ញុំអាចធ្វើសន្លឹកឆ្នោតបោះតាមប្រែសណ្តើរត្រឡប់ទៅវិញដោយរបៀបណា?

បន្ទាប់ពីធ្វើការជ្រើសរើសនៅលើសន្លឹកឆ្នោតសម្រាប់បោះតាមប្រែសណ្តើររួចហើយ ចូរដាក់វាក្នុងស្រោមសំបុត្រ ដែលការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នកផ្តល់ឲ្យ ហើយបិទវាឲ្យជិត ។ សុំញែកស្រោមសំបុត្រត្រង់កន្លែងដែលគេកំណត់ ។ អ្នកមានជម្រើសច្រើនសម្រាប់ធ្វើសន្លឹកឆ្នោតរបស់អ្នកមកវិញ ។

ដើម្បីធ្វើឲ្យប្រាកដថា សន្លឹកឆ្នោតរបស់អ្នកមកដល់តាមកាលកំណត់ សូមធ្វើវាត្រឡប់មកវិញ ៖

- តាមប្រែសណ្តើរ—ត្រូវតែមានត្រាប្រែសណ្តើរត្រឹមថ្ងៃ ឬមុនថ្ងៃ 3 មីនា ហើយការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នកទទួលបានមិនឲ្យហួសពីថ្ងៃ 6 មីនា ។ មិនតម្រូវឲ្យបិទតែមេ!
- ដោយផ្ទាល់ —ដាក់នៅការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក មណ្ឌលបោះឆ្នោតណាមួយ ឬកន្លែងបោះឆ្នោតក្នុងរដ្ឋ California ឬទីតាំងហិបឆ្នោតណាមួយ មុនការបោះឆ្នោតបិទនៅម៉ោង 8:00 ល្ងាច ថ្ងៃ 3 មីនា ។
- ច្បាប់រដ្ឋ ផ្តល់សេរីភាពដល់អ្នកបោះឆ្នោតក្នុងការឲ្យនរណាម្នាក់ ដែលពួកគេជ្រើសរើស ប្រគល់សន្លឹកឆ្នោតសម្រាប់បោះតាមប្រែសណ្តើររបស់ពួកគេ ។ ប៉ុន្តែ យើងសូមណែនាំឲ្យលោកអ្នកស្ទង់ប្រគល់សន្លឹកឆ្នោតដែលបានគូសហើយរបស់អ្នក ទៅអ្នកណាដែលអ្នកទុកចិត្តប៉ុណ្ណោះ ។ មិនត្រូវប្រគល់សន្លឹកឆ្នោតបោះតាមប្រែសណ្តើររបស់អ្នកឲ្យសោះ បើសិនអ្នកមិនបានបិទ ហើយសុំញែកនៅលើខ្នងនៃស្រោមសំបុត្រ ដែលធ្វើត្រឡប់មកការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក ។

បើសិនខ្ញុំចុះឈ្មោះបោះឆ្នោតតាមប្រែសណ្តើរហើយ តើខ្ញុំនៅតែអាចទៅបោះឆ្នោតដោយផ្ទាល់បានទេ?

បើទោះជាអ្នកបានចុះឈ្មោះបោះឆ្នោតតាមប្រែសណ្តើរហើយក៏ដោយ អ្នកនៅតែអាចបោះឆ្នោតដោយផ្ទាល់ នៅតាមស្ថានីយ៍បោះឆ្នោតរបស់អ្នកនៅថ្ងៃបោះឆ្នោត ។ សូមយកសន្លឹកឆ្នោតបោះតាមប្រែសណ្តើរទៅកាន់ស្ថានីយ៍បោះឆ្នោត ហើយប្រគល់វាទៅឲ្យមន្ត្រីបោះឆ្នោត ដើម្បីប្តូរយកសន្លឹកឆ្នោតសម្រាប់បោះនៅស្ថានីយ៍បោះឆ្នោត ។ បើសិនអ្នកមិនមានសន្លឹកឆ្នោតបោះតាមប្រែសណ្តើរ និងស្រោមសំបុត្រ អ្នកត្រូវបោះឆ្នោតដោយប្រែសន្លឹកឆ្នោតបណ្តោះអាសន្ន ។ នេះដើម្បីធ្វើឲ្យប្រាកដថាអ្នកមិនទាន់បានបោះឆ្នោតទេ ។ (សូមមើលទំព័រ 27 នៃឯកសារណែនាំនេះសម្រាប់ព័ត៌មានបន្ថែមអំពីសន្លឹកឆ្នោតបណ្តោះអាសន្ន ។)

តើអ្នកបោះឆ្នោតដែលមានពិការភាពអាចបោះឆ្នោតតាមប្រែសណ្តើរបានទេ?

មន្ត្រីបោះឆ្នោតប្រចាំស្រុកទាំងអស់ ត្រូវបានគេតម្រូវឲ្យផ្តល់នូវជម្រើសសម្រួលមួយ ហៅថា ប្រព័ន្ធបោះឆ្នោតតាមប្រែសណ្តើរសម្រួលពីចម្ងាយ (RAVBM) ។ RAVBM អនុញ្ញាតឲ្យអ្នកបោះឆ្នោតដែលមានពិការភាពអាចទទួលបានសន្លឹកឆ្នោតរបស់ពួកគេ នៅគេហដ្ឋាន ហើយគូសដោយឯករាជ្យ និងសម្ងាត់ មុនធ្វើត្រឡប់មកមន្ត្រីបោះឆ្នោតវិញ ។ សូមទាក់ទងមកមន្ត្រីបោះឆ្នោតប្រចាំស្រុករបស់អ្នក ដើម្បីឆែកមើលថាតើជម្រើសនេះ មានផ្តល់ជូនក៏ឬនៅក្នុងស្រុករបស់អ្នក ។

តើខ្ញុំដឹងថាស្រុកបានទទួលសន្លឹកឆ្នោតបោះតាមប្រែសណ្តើររបស់ខ្ញុំដោយរបៀបណា?

ពិនិត្យមើលថាតើសន្លឹកឆ្នោតរបស់អ្នកត្រូវបានគេរាប់ ដោយចូលទៅមើល voterstatus.sos.ca.gov ។ ការិយាល័យបោះឆ្នោតប្រចាំស្រុកមានរយៈពេលដល់ទៅ 60 ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដើម្បីផ្តល់ជូនព័ត៌មាននេះ ។

ការិយាល័យបោះឆ្នោតប្រចាំស្រុកខ្លះ បានចុះឈ្មោះស្នើសុំកម្មវិធីថ្មីរបស់រដ្ឋលេខាធិការ ដើម្បីតាមដានមើលពីសន្លឹកឆ្នោតរបស់អ្នកដែលបោះតាមប្រែសណ្តើរ ។ សូមចូលទៅមើល vote.ca.gov ដើម្បីដឹងពីរបៀបតាមមើលសន្លឹកឆ្នោតរបស់អ្នក ។

តើខ្ញុំអាចសុំសម្រាកពីការងារដើម្បីទៅបោះឆ្នោតបានទេ?

និយោជិតទាំងអស់មានសិទ្ធិទទួលបានពេលសម្រាកមានប្រាក់ឈ្នួលសម្រាប់គោលបំណងបោះឆ្នោត បើសិនពួកគេមិនមានពេលវេលាគ្រប់គ្រាន់នៅក្រៅម៉ោងធ្វើការ ដើម្បីទៅចូលរួមបោះឆ្នោត ។

គេអាចទុកពេលវេលាច្រើនតាមដែលពួកគេត្រូវការ ដើម្បីទៅបោះឆ្នោត ប៉ុន្តែគេទូទាត់ប្រាក់ឈ្នួលត្រឹមតែពីរម៉ោងប៉ុណ្ណោះ ។ និយោជិតអាចតម្រូវឲ្យនិយោជិតជូនដំណឹងជាមុនថាពួកគេត្រូវការម៉ោងសម្រាកបន្ថែមដើម្បីទៅបោះឆ្នោត ។ និយោជិតអាចតម្រូវឲ្យប្រើម៉ោងសម្រាកនៅដើម ឬក្រោយវេនធ្វើការរបស់និយោជិត ។

បើសិនអ្នកមានសំណួរ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍សម្រាប់អ្នកបោះឆ្នោត ឥតគិតថ្លៃរបស់រដ្ឋលេខាធិការ តាមលេខ (800) 345-VOTE (8683) ។

តើខ្ញុំត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណដើម្បីបោះឆ្នោតឬ?

ករណីភាគច្រើន អ្នកបោះឆ្នោតក្នុងរដ្ឋ California មិនចាំបាច់បង្ហាញអត្តសញ្ញាណមុនពេលពួកគេបោះឆ្នោតទេ ។

អ្នកអាចបង្ហាញទម្រង់មួយនៃអត្តសញ្ញាណ នៅស្ថានីយ៍បោះឆ្នោត បើសិនអ្នកទៅបោះឆ្នោតលើកដំបូង ក្រោយចុះឈ្មោះតាមប្រៃសណីយ៍ ឬតាមអនឡាញ ហើយអ្នកមិនបានផ្តល់ឯកសារខាងក្រោម នៅលើពាក្យចុះឈ្មោះរបស់អ្នក ៖

- ប័ណ្ណបើកបរចេញដោយរដ្ឋ ឬលេខអត្តសញ្ញាណប័ណ្ណ ឬ
- លេខប្លន់ខ្នងចុងក្រោយនៃប័ណ្ណរបបសន្តិសុខសង្គមរបស់អ្នក

ខាងក្រោមនេះ គឺជាប្រភេទឯកសារកំណត់អត្តសញ្ញាណដែលគេទទួលយក យោងតាមច្បាប់រដ្ឋ និងរដ្ឋសហព័ន្ធ ៖

- | | |
|---|------------------------------------|
| • ប័ណ្ណបើកបរ ឬអត្តសញ្ញាណប័ណ្ណចេញដោយរដ្ឋ | • អត្តសញ្ញាណប័ណ្ណសិស្ស |
| • លិខិតឆ្លងដែន | • អត្តសញ្ញាណប័ណ្ណក្តីបសុខភាព |
| • អត្តសញ្ញាណប័ណ្ណសម្គាល់បុគ្គលិក | • អត្តសញ្ញាណប័ណ្ណគម្រោងធានារ៉ាប់រង |
| • អត្តសញ្ញាណប័ណ្ណយោធា | • កាតឥណទាន ឬកាតឥណពន្ធ |

សម្រាប់បញ្ជីពេញលេញ សូមមើល “តម្រូវការអត្តសញ្ញាណនៃស្ថានីយ៍បោះឆ្នោត” អាសយដ្ឋាន sos.ca.gov/elections/hava-id-standards ។

តើខ្ញុំអាចជួយអ្វីបាន?

ចូលរួមជា មន្ត្រីបោះឆ្នោត! ទទួលបានបទពិសោធន៍ផ្ទាល់ ហើយចូលរួមក្នុងតួនាទីដ៏សំខាន់បំផុត និងតែមួយគត់នៃប្រជាធិបតេយ្យរបស់យើង គឺការបោះឆ្នោត!

ដើម្បីចូលរួមជាមន្ត្រីបោះឆ្នោត អ្នកត្រូវតែ ៖

- មានសញ្ជាតិអាមេរិកាំង ឬជាពលរដ្ឋស្របច្បាប់ និងអចិន្ត្រៃយ៍ ឬ
- ជាសិស្សវិទ្យាល័យដែលមានសិទ្ធិចូលរួម

មន្ត្រីបោះឆ្នោត ៖

- រៀបចំ និងបិទស្ថានីយ៍បោះឆ្នោត
- ជួយអ្នកបោះឆ្នោតឲ្យយល់ពីសិទ្ធិរបស់ពួកគេ
- ការពារសន្តិភាព និងសម្ភារៈបោះឆ្នោត
- រកប្រាក់បន្ថែម (ចំនួនខុសគ្នាទៅតាមស្រុក)
- ចូលរួមក្នុងសហគមន៍ ហើយជួយជាមួយនឹងអ្នកជិតខាងរបស់ពួកគេ

ដើម្បីបម្រើជាមន្ត្រីបោះឆ្នោតចេញពីសិស្សវិទ្យាល័យ សិស្សត្រូវ ៖

- មានសញ្ជាតិអាមេរិកាំង ឬពលរដ្ឋស្របច្បាប់ និងអចិន្ត្រៃយ៍
- មានអាយុយ៉ាងតិច 16 ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោត
- ចូលរៀនវិទ្យាល័យរដ្ឋ ឬឯកជន
- មានពិន្ទុមធ្យមភាគទាបបំផុត 2.5
- មានការអនុញ្ញាតពីឪពុកម្តាយ និងសាលារបស់ពួកគេ
- ចូលរួមវគ្គបណ្តុះបណ្តាល

សម្រាប់ព័ត៌មានបន្ថែមអំពីការក្លាយជាមន្ត្រីបោះឆ្នោត សូមទាក់ទងទៅការិយាល័យបោះឆ្នោតប្រចាំស្រុករបស់អ្នក (សូមមើល ទំព័រ 35 នៃឯកសារណែនាំនេះ) ទូរស័ព្ទទៅលេខរបស់រដ្ឋលេខាធិការនៃរដ្ឋ California ដែលមានលេខ (800) 345-VOTE (8683) ឬចូលទៅមើល vote.ca.gov ។

ការិយាល័យបោះឆ្នោតប្រចាំស្រុក

ស្រុក Alameda
(510) 272-6933
www.acvote.org

ស្រុក Alpine
(530) 694-2281
www.alpinecountyca.gov/

ស្រុក Amador
(209) 223-6465
www.amadorgov.org/government/elections

ស្រុក Butte
(530) 538-7761 ឬ (800) 894-7761
(ក្នុងស្រុក Butte)
www.buttevotes.net

ស្រុក Calaveras
(209) 754-6376 ឬ (209) 754-6375
www.calaverasgov.us

ស្រុក Colusa
(530) 458-0500 ឬ (877) 458-0501
www.countyofcolusa.org/elections

ស្រុក Contra Costa
(925) 335-7800
www.contracostacore.us

ស្រុក Del Norte
(707) 465-0383 ឬ (707) 464-7216
www.co.del-norte.ca.us

ស្រុក El Dorado
(530) 621-7480 ឬ (800) 730-4322
www.edcgov.us/Elections

ស្រុក Fresno
(559) 600-8683
www.fresnovote.com

ស្រុក Glenn
(530) 934-6414
www.countyofglenn.net/dept/elections/welcome

ស្រុក Humboldt
(707) 445-7481
www.humboldtgov.org/890/Elections-Voter-Registration

ស្រុក Imperial
(442) 265-1060 ឬ (442) 265-1074
www.co.imperial.ca.us/regvoters

ស្រុក Inyo
(760) 878-0224
<http://elections.inyocounty.us/>

ស្រុក Kern
(661) 868-3590
www.kernvote.com

ស្រុក Kings
(559) 852-4401
www.countyofkings.com

ស្រុក Lake
(707) 263-2372
www.co.lake.ca.us/Government/Directory/ROV.htm

ស្រុក Lassen
(530) 251-8217
<http://www.lassencounty.org/dept/county-clerk-recorder/elections>

ស្រុក Los Angeles
(800) 815-2666
www.lavote.net

ស្រុក Madera
(559) 675-7720 ឬ (800) 435-0509
www.votemadera.com

ស្រុក Marin
(415) 473-6456
marinvotes.org

ស្រុក Mariposa
(209) 966-2007
www.mariposacounty.org/87/Elections

ស្រុក Mendocino
(707) 234-6819
www.mendocinocounty.org/government/assessor-county-clerk-recorder-elections/elections

ស្រុក Merced
(209) 385-7541 ឬ (800) 561-0619
www.mercedelections.org

ស្រុក Modoc
(530) 233-6205
www.co.modoc.ca.us/departments/elections

ស្រុក Mono
(760) 932-5537 ឬ (760) 932-5530
monocounty.ca.gov/elections

ស្រុក Monterey
(831) 796-1499 ឬ (866) 887-9274
www.montereycountyelections.us/

ស្រុក Napa
(707) 253-4321
www.countyofnapa.org

ស្រុក Nevada
(530) 265-1298
<http://www.mynevadacounty.com/1847/Elections-Voting>

ស្រុក Orange
(714) 567-7600
www.ocvote.com

ស្រុក Placer
(530) 886-5650
www.placerelections.com

ស្រុក Plumas
(530) 283-6256 ឬ (844) 676-VOTE
<https://www.plumascounty.us/142/Elections-Division-Home>

ស្រុក Riverside
(951) 486-7200
www.voteinfo.net

ស្រុក Sacramento
(916) 875-6451
www.elections.saccounty.net

ស្រុក San Benito
(831) 636-4016
sbcvote.us

ស្រុក San Bernardino
(909) 387-8300
www.sbcountyelections.com

ស្រុក San Diego
(858) 565-5800 ឬ (800) 696-0136
www.sdvote.com/

ស្រុក San Francisco
(415) 554-4375
sflections.org

ស្រុក San Joaquin
(209) 468-2890 ឬ (209) 468-2885
www.sjcrov.org

ស្រុក San Luis Obispo
(805) 781-5228 ឬ (805) 781-5080
www.slovote.com

ស្រុក San Mateo
(650) 312-5222
www.smcare.org

ស្រុក Santa Barbara
(805) 568-2200
www.sbcvvote.com

ស្រុក Santa Clara
(408) 299-8683 ឬ (866) 430-8683
www.sccvvote.org

ស្រុក Santa Cruz
(831) 454-2060
www.votescount.com

ស្រុក Shasta
(530) 225-5730 ឬ (888) 560-8683
www.elections.co.shasta.ca.us

ស្រុក Sierra
(530) 289-3295
<http://www.sierracounty.ca.gov/214/Elections>

ស្រុក Siskiyou
(530) 842-8084 ឬ
(888) 854-2000 ext. 8084
www.sisqvotes.org

ស្រុក Solano
(707) 784-6675
www.solanocounty.com/elections

ស្រុក Sonoma
(707) 565-6800
vote.sonoma-county.org

ស្រុក Stanislaus
(209) 525-5200
<http://www.stanvote.com>

ស្រុក Sutter
(530) 822-7122
www.suttercounty.org/elections

ស្រុក Tehama
(530) 527-8190
<http://www.co.tehama.ca.us/gov-departments/elections>

ស្រុក Trinity
(530) 623-1220
<https://www.trinitycounty.org/Elections>

ស្រុក Tulare
(559) 624-7300
<http://www.tularecoelections.org/elections/>

ស្រុក Tuolumne
(209) 533-5570
www.co.tuolumne.ca.us/elections

ស្រុក Ventura
(805) 654-2664
<https://recorder.countyofventura.org/elections/>

ស្រុក Yolo
(530) 666-8133
yoloelections.org

ស្រុក Yuba
(530) 749-7855
www.yubaelections.org

កាលបរិច្ឆេទត្រូវចងចាំ!



ចងចាំថាត្រូវបោះឆ្នោត!

ការបោះឆ្នោត បើកដំណើរការពីម៉ោង 7:00 ព្រឹក ដល់ម៉ោង 8:00 ល្ងាច នៅថ្ងៃបោះឆ្នោត!

កុម្មៈ

អា	ច	អ	ព	ព្រ	សុ	ស
						1
2	3	4	5	6	7	8
9	10	11	12	13	14	15
16	17	18	19	20	21	22
23	24	25	26	27	28	29

3 កុម្មៈ 2020

ថ្ងៃបោះឆ្នោតតាមប្រៃសណីយ៍ដំបូង

18 កុម្មៈ 2020

ថ្ងៃចុះឈ្មោះបោះឆ្នោតក្នុងក្រោយ
អ្នកអាចចុះឈ្មោះ “ដោយមានលក្ខខណ្ឌ”
ហើយបោះឆ្នោតនៅការិយាល័យបោះឆ្នោត
ប្រចាំស្រុក ឬទីតាំងបោះឆ្នោត ក្រោយ
កាលបរិច្ឆេទផុតកំណត់ចុះឈ្មោះអ្នកបោះ
ឆ្នោត ។

25 កុម្មៈ 2020

ថ្ងៃចុងក្រោយដែលមន្ត្រីបោះឆ្នោតប្រចាំ
ស្រុក នឹងទទួលពាក្យសុំរបស់អ្នកបោះឆ្នោត
សម្រាប់សន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ ។

មីនា

អា	ច	អ	ព	ព្រ	សុ	ស
1	2	3	4	5	6	7
8	9	10	11	12	13	14
15	16	17	18	19	20	21
22	23	24	25	26	27	28
29	30	31				

3 មីនា 2020

ថ្ងៃបោះឆ្នោត!